

**បាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះបរមរាជវាំង**

**ព្រះរាជក្រឹត្យ**

- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៥៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ជាចម្រុះ ដល់គ្រួសារលោក **ហ៊ឺ លីលីង** ដែលមានសមាជិក ២ រូប គឺ លោក **ហ៊ឺ លីលីង** (HE LEPING) និងអ្នកស្រី **ចិន ដុងម៉ឺ** (CHEN DONGMEI) ជនជាតិចិន សញ្ជាតិចិន ៧៨៦៧
- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **ដេតឌី វ៉ារ៉ូ** (DEDDY WARROW) ជនជាតិឥណ្ឌូនេស៊ី សញ្ជាតិឥណ្ឌូនេស៊ី ៧៨៦៨
- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់អ្នកស្រី **ឡាវ សាវ វ៉ាន់** (LAU SAU WAN) ជនជាតិចិន សញ្ជាតិចិន ៧៨៦៩
- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ ពិពាហ៍ដល់លោក **ហ្វ្រានីញ៉ាត់ ម៉ាកហ្សង់** (FRANIATTE MARC JEAN) ជនជាតិ បារាំង សញ្ជាតិបារាំង ៧៨៧០
- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **ឆិន ចិនលីង** (CHEN ZHENGBIN) ជនជាតិចិន សញ្ជាតិចិន ៧៨៧១
- ១៥-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ២៤៤ រូប ៧៨៧២
- ១៥-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់អ្នកស្រី **វ៉ង យូ** (WANG YU) ជនជាតិចិន សញ្ជាតិចិន ៧៨៨១
- ១៥-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **ស៊ូ លីង កាយ** (SU LIANGCAI) ជនជាតិចិន សញ្ជាតិចិន ៧៨៨២
- ១៥-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **ចាន់ ស៊ីងហ៊ឹម** (CHAN SHING HIM) ជនជាតិចិន សញ្ជាតិចិន ៧៨៨៣

- ១៥-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៧០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ដោយមិនយកប្រាក់បៀវត្ស ៧៨៨៤
- ១៥-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៧១ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតចំនួន ០៣ នាក់ ៧៨៨៥

## II. រាជរដ្ឋាភិបាល

### ១. អនុក្រឹត្យ

- ២២-៩-២០១៥ -អនុក្រឹត្យលេខ ១៣៥ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ៧ នៃអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០០៦ ស្តីពីសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មការប្រឹក្សាការងារ ៧៨៨៧
- ៣០-៩-២០១៥ -អនុក្រឹត្យលេខ ១៣៦ អនក្រ.បក ស្តីពី ការផ្ទេរនាយកដ្ឋានវិស្វកម្ម ពីអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ មកចំណុះផ្ទាល់ក្រសួងការពារជាតិ ៧៨៨៩
- ១៤-៩-២០១៥ -អនុក្រឹត្យលេខ ៩៨៦ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ៧៨៩១
- ១៤-៩-២០១៥ -អនុក្រឹត្យលេខ ៩៨៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៧៨៩៣
- ១៤-៩-២០១៥ -អនុក្រឹត្យលេខ ៩៨៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៧៨៩៦
- ១៥-៩-២០១៥ -អនុក្រឹត្យលេខ ៩៨៩ អនក្រ.តត ស្តីពី ការតាំងសំបុក្កក្របខ័ណ្ឌមន្ត្រីរាជការ ៧៨៩៨
- ១៥-៩-២០១៥ -អនុក្រឹត្យលេខ ៩៩០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៧៩០១
- ១៥-៩-២០១៥ -អនុក្រឹត្យលេខ ៩៩១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៧៩០២
- ១៥-៩-២០១៥ -អនុក្រឹត្យលេខ ៩៩២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៧៩០៣
- ១៥-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៣ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៧៩០៤
- ១៥-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៧៩០៦
- ១៦-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៥ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ នាយទាហាន ៧៩០៧
- ១៦-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៦ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ នាយទាហាន ៧៩០៩
- ១៦-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៧ អនក្រ.តត ស្តីពី ការកែសម្រួល និងតែងតាំងមុខងារ នាយទាហាន ៧៩១១
- ១៦-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៨ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៧៩១២
- ១៧-៩-២០១៥ -អនុក្រឹត្យលេខ ៩៩៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៧៩១៤
- ១៧-៩-២០១៥ -អនុក្រឹត្យលេខ ១០០០ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៧៩១៥

**គ**

១៧-៩-២០១៥ -អនុក្រឹត្យលេខ ១០០១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៧៩១៦

**២.សេចក្តីសម្រេច**

២១-៩-២០១៥ -សេចក្តីសម្រេចលេខ ៧៥ សសរ ស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួង ទទួលបន្ទុក រៀបចំតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន ៧៩១៧

២៣-៩-២០១៥ -សេចក្តីសម្រេចលេខ ៧៦ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល ៧៩២១

**III. ការងារបណ្តាញក្រសួង**

**១. ទីស្តីការអង្គបណ្តុំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

៣០-៣-២០១៥ -ប្រកាសអន្តរក្រសួងលេខ ៣៣៩ សហវ.ប្រក. ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៥ របស់វិទ្យាស្ថានជាតិអប់រំ ៧៩២២

៣០-៣-២០១៥ -ប្រកាសអន្តរក្រសួងលេខ ៣៤០ សហវ.ប្រក. ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៥ របស់សាកលវិទ្យាល័យបាត់ដំបង ៧៩២៧

០៨-៤-២០១៥ -ប្រកាសអន្តរក្រសួងលេខ ៤៤៤ សហវ.ប្រក. ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៥ របស់នាយកដ្ឋានអប់រំកុមារតូច ៧៩៣២

១០-៩-២០១៥ -សារាចរលេខ ០១២ សហវ ស្តីពី គោលការណ៍ណែនាំបន្ថែមលើរយៈពេល សោហ៊ុយ ធ្វើដំណើរ តម្លៃសំបុត្រយន្តហោះ ចំពោះការបំពេញបេសកកម្មនៅក្នុងនិងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ ៧៩៣៧

**២. ទីស្តីការអង្គបណ្តុំក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

០២-៧-២០១៥ -ប្រកាសលេខ ៣២៧ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ព្យូ មីងដា (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៩៣៩

០២-៧-២០១៥ -ប្រកាសលេខ ៣២៨ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វិឡាយអេប៊ិល សូស អ៊ិនដាសស្ត្រៀល (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៩៤២

០២-៧-២០១៥ -ប្រកាសលេខ ៣២៩ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អូ អេន អិម (ខេមបូឌា) បង្កើតរោងចក្រផលិតកាបូប និងផលិតផលធ្វើពីស្បែក ៧៩៤៥

០២-៧-២០១៥ -ប្រកាសលេខ ៣៣០ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អរៀន អ៊ិនធើណេសិនណល អេនធើប្រាយ (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៩៤៨

- ០២-៧-២០១៥ -ប្រកាសលេខ ៣៣១ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ាង រូយ ស៊ាង បង្កើតរោងចក្រ ផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ៧៩៥១
- ០២-៧-២០១៥ -ប្រកាសលេខ ៣៣២ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អានហ្វិល ហ្គាមេន ហ្វេកធើរី (ខេមបូឌា) បង្កើតសាខារោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៩៥៤
- ០២-៧-២០១៥ -ប្រកាសលេខ ៣៣៣ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ឡុង វិចទ្រីរី អ៊ិនធើណេសិនណល (ខេមបូឌា) លីមីធើត បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៩៥៧
- ០២-៧-២០១៥ -ប្រកាសលេខ ៣៣៤ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សៀងហៃ ស៊ីអេច ហ្គាមេន (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៩៦០





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៣/៥០៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៥០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបដិសេធកម្ពុជាចម្លោះមត្រសារ ដល់គ្រួសារលោក **ហ៊ុន លីពីង** ដែលមានសមាជិក :
- ១-លោក **ហ៊ុន លីពីង** ( HE LEPING ) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ១៩៦៦ នៅខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **សុខ វណ្ណាក់** : ( SOK VANNAK ) ( ជាប្តី ) ។
  - ២-អ្នកស្រី **ចិន ដូងម៉ឺ** ( CHEN DONGMEI ) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៦៨ នៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **ដូង បុន្នា** ( DUONG BOPHA ) ( ជាប្រពន្ធ ) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣៣.១៥០៥.១៦៦

ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបល្លាសរាជស្តីទី សាយ ឈុំ  
លេខៈ ៧៧០ ស.ណ  
សំណៅដែលមានតម្លៃថ្នាក់បេក្ខជន  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
**សាយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៥/៧៦០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីកម្ពុជាដល់លោក **ដេតឌី វ៉ារ៉ូ ( DEDDY WARROW )** ជនជាតិឥណ្ឌូនេស៊ី សញ្ជាតិឥណ្ឌូនេស៊ី កើតនៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ១៩៦០ នៅក្រុងម៉ាណាដូ សាធារណរដ្ឋឥណ្ឌូនេស៊ី ដោយប្តូរឈ្មោះជា **អាង ចិនហ្គាត ( ANG CHIN HUAT )** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

៣៧.១៥០៥.៧៧០

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
លេខ: ៧២៧ ស.ណ  
សំណេរដែលមានតម្លៃជាការចែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**សាយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៥/១២១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបដិសេធកម្មផលអ្នកស្រី **ឡាវ សាវ វ៉ាន់** ( LAU SAU WAN ) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩៩៥ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

៣៣. ១៥០៧. ១៧១

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចប្រធានរដ្ឋសេនាភក្តី សាយ ឈុំ**  
លេខ: ៩១៦ ស.ណ  
សំណៅដែលមានតម្លៃជាការបែកផ្សាយ  
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**សយ សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៥/ ៧៦៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិវាសិតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់លោក **ហ្វ្រានីធីឡាវ៉ាន់ ម៉ាកហ្សង់** ( FRANIATTE MARC JEAN ) ជនជាតិបារាំង សញ្ជាតិបារាំង កើតថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ១៩៥៩ នៅទីក្រុងទូឡុង សាធារណរដ្ឋបារាំង ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣៧.១៥០៧.៧៧៤

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី**  
លេខ: ៧៦៧ ស.ណ  
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥  
**សេនាបតីតេជោ ហ៊ុន សែន**  
**សេនាបតីតេជោ**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៥/៧៧៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**

**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**

**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីរបស់លោក **ឆិន ចិន ចិន ( CHEN ZHENGBIN )** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៧៣ នៅខេត្តហ្សឺរ៉ាង សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥

**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

លេខ. ១៥០៥. ៧៧៣

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចអគ្គមហាសេនាបតីតេជោ សាយ ឈុំ**  
 លេខ: ០៧៧២ ស.ណ  
 ចំនួនស្នងការរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥  
 អគ្គលេខាធិការរាជរដ្ឋាភិបាល  
 ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៩១៥/៧៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ប្រោសព្រះរាជទាន**

រូ្រ

**ក-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម**

១-ឧត្តមសេនីយ៍ទោ	<b>សៅ សុជាតិ</b>	អត្តលេខ ០០០៤២១
២-ឧត្តមសេនីយ៍ត្រី	<b>សុខ រិទ្ធគារ</b>	អត្តលេខ ០០១១៨៥
៣-ឧត្តមសេនីយ៍ត្រី	<b>នាក់ វឌ្ឍ</b>	អត្តលេខ ០០៣៨០៦
៤-វរសេនីយ៍ឯក	<b>ផែ ម៉ៅ</b>	អត្តលេខ ០០៣៩៣៤
៥-វរសេនីយ៍ឯក	<b>ប៉ាច ទុក</b>	អត្តលេខ ០០៤៤៨១
៦-វរសេនីយ៍ឯក	<b>សេន ឃ្មុម</b>	អត្តលេខ ០០១២៦៦
៧-វរសេនីយ៍ឯក	<b>សន វ៉ាន់</b>	អត្តលេខ ០១០០៧២
៨-វរសេនីយ៍ឯក	<b>ឈឹម យ៉ែន</b>	អត្តលេខ ០០៣៦៣០
៩-វរសេនីយ៍ឯក	<b>សៀង សុខ</b>	អត្តលេខ ០០១២៦៣
១០-វរសេនីយ៍ឯក	<b>ហ៊ុយ ថាន់</b>	អត្តលេខ ០០១២៦២
១១-វរសេនីយ៍ឯក	<b>កុយ នឹម</b>	អត្តលេខ ០០២៤៥៨
១២-វរសេនីយ៍ទោ	<b>កង ភិរុន</b>	អត្តលេខ ០៥២៧៤៣

**ខ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា**

១-ឧត្តមសេនីយ៍ត្រី	<b>ឡុង គឹមហេង</b>	អត្តលេខ ០០៩៣៨១
២-វរសេនីយ៍ឯក	<b>ព្រហ្ម រតនា</b>	អត្តលេខ ០០៣២៦៣
៣-វរសេនីយ៍ឯក	<b>ភឹម ហៀង</b>	អត្តលេខ ០១៣៨១២
៤-វរសេនីយ៍ឯក	<b>ខៀវ គួន</b>	អត្តលេខ ០២៤៦៨០
៥-វរសេនីយ៍ឯក	<b>សុខ សុផល</b>	អត្តលេខ ០១៣៨៣៨
៦-វរសេនីយ៍ឯក	<b>ឡាវ ចំណាម៉</b>	អត្តលេខ ០០១៤២៣





៧-វសេនីយ៍ឯក	<b>ចាន់ ម៉ុនណាឡើន</b>	អគ្គលេខ ០០១៤២៣
៨-វសេនីយ៍ឯក	<b>សោម សារី</b>	អគ្គលេខ ០៤៨៥៦៥
៩-វសេនីយ៍ឯក	<b>អ៊ុំ នន់</b>	អគ្គលេខ ០១៤៥២៣
១០-វសេនីយ៍ឯក	<b>យិន សារ៉េន</b>	អគ្គលេខ ០១៣៨១៣
១១-វសេនីយ៍ទោ	<b>ខៀង សេរីរដ្ឋា</b>	អគ្គលេខ ០៣៣១៤២
១២-វសេនីយ៍ទោ	<b>ម៉ី សុផល</b>	អគ្គលេខ ០៤៧៨៨០
១៣-វសេនីយ៍ទោ	<b>ខៀក ផលា</b>	អគ្គលេខ ០៤៨៤២០
១៤-វសេនីយ៍ទោ	<b>ស៊ី ស៊ីវត្តា</b>	អគ្គលេខ ០០២០៦៦
១៥-វសេនីយ៍ទោ	<b>តាំង រិទ្ធី</b>	អគ្គលេខ ០២៤៦៩៦
១៦-វសេនីយ៍ទោ	<b>នេវ ចាន់ថន</b>	អគ្គលេខ ០១៨៩៨៩
១៧-វសេនីយ៍ទោ	<b>ហេង ជា</b>	អគ្គលេខ ០១០១១៨
១៨-វសេនីយ៍ទោ	<b>ក្រូច សេម</b>	អគ្គលេខ ០០៤៩៨១
១៩-វសេនីយ៍ទោ	<b>ម៉ិល ពេត</b>	អគ្គលេខ ០១០០៧៤
២០-វសេនីយ៍ទោ	<b>ម៉ី បញ្ញា</b>	អគ្គលេខ ០០៤២០១
២១-វសេនីយ៍ទោ	<b>សែម សម្បត្តិ</b>	អគ្គលេខ ០១៩០២៦
២២-វសេនីយ៍ទោ	<b>លុស ឡាញ់</b>	អគ្គលេខ ០០៩៤៥៩
២៣-វសេនីយ៍ទោ	<b>ចៅ យ៉ាត</b>	អគ្គលេខ ០០២៩៥៤
២៤-វសេនីយ៍ទោ	<b>ណុប ផល</b>	អគ្គលេខ ០០២៩៤៥
២៥-វសេនីយ៍ទោ	<b>យ៉ាម នោ</b>	អគ្គលេខ ០១៦៨១៦
២៦-វសេនីយ៍ទោ	<b>ម៉ែ សាម៉េត</b>	អគ្គលេខ ០១៧៤៨៥
២៧-វសេនីយ៍ទោ	<b>ខុច វិរ៉ាត</b>	អគ្គលេខ ០០៩៤៩៣
២៨-វសេនីយ៍ទោ	<b>ឈិន ម៉ៅ</b>	អគ្គលេខ ០១៧៤៩៣
២៩-វសេនីយ៍ទោ	<b>ឌី ណុច</b>	អគ្គលេខ ០០៩៩៨៨
៣០-វសេនីយ៍ត្រី	<b>ចេង សារ៉េន</b>	អគ្គលេខ ០២៣១២៣
៣១-វសេនីយ៍ត្រី	<b>ជី សំណាំ</b>	អគ្គលេខ ០១៣១០៣
៣២-វសេនីយ៍ត្រី	<b>ច័ត សំនាង</b>	អគ្គលេខ ០២៩៥៩៣
៣៣-វសេនីយ៍ត្រី	<b>លី ស្រេង</b>	អគ្គលេខ ០២៥៨២៥
៣៤-វសេនីយ៍ត្រី	<b>ថៃ ថាវ</b>	អគ្គលេខ ០៤១៦៦១
៣៥-វសេនីយ៍ត្រី	<b>ឡើន សុភា</b>	អគ្គលេខ ០៣១៣២២
<b>គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ រិបឌីន</b>		
១៧-វសេនីយ៍ឯក	<b>សំ ស៊ីផុល</b>	អគ្គលេខ ០០១២២៣
២៥-វសេនីយ៍ឯក	<b>មាស ឃឿន</b>	អគ្គលេខ ០០០៩៨៦
៣១-វសេនីយ៍ឯក	<b>គោក ហ៊ុន</b>	អគ្គលេខ ០០៤៥៣៥



៤-វរសេនីយ៍ឯក	សេន	ហាស	អគ្គលេខ ០០១២៣២
៥-វរសេនីយ៍ឯក	ឃឹម	សុវ៉ារ៉ែល	អគ្គលេខ ០១៤៤៩២
៦-វរសេនីយ៍ឯក	យក់	សុផល	អគ្គលេខ ០០២៨៨៥
៧-វរសេនីយ៍ឯក	ជុយ	សីហា	អគ្គលេខ ០៤៧០៨៣
៨-វរសេនីយ៍ទោ	ដាល	សុផល	អគ្គលេខ ០១៩០២១
៩-វរសេនីយ៍ទោ	ហ៊ុន	សំអាត	អគ្គលេខ ០២៥៦៦៦
១០-វរសេនីយ៍ទោ	ម៉ុល	ថេន	អគ្គលេខ ០០៣៦៣២
១១-វរសេនីយ៍ទោ	សាំង	សុផល	អគ្គលេខ ០០១២៦៧
១២-វរសេនីយ៍ទោ	ឈាន	សី	អគ្គលេខ ០១៩២០៨
១៣-វរសេនីយ៍ទោ	ម៉ែន	ឌី	អគ្គលេខ ០១០០៦០
១៤-វរសេនីយ៍ទោ	ស៊ឹម	សាឡើន	អគ្គលេខ ០៣១៦០៩
១៥-វរសេនីយ៍ទោ	អ៊ុំ	សុខ	អគ្គលេខ ០២៦០៥២
១៦-វរសេនីយ៍ទោ	សុខ	រ៉ែន	អគ្គលេខ ០០៣៦២៥
១៧-វរសេនីយ៍ទោ	ម៉ែន	ហៀង	អគ្គលេខ ០០៣៦២៨
១៨-វរសេនីយ៍ទោ	ហាស	សុខុម	អគ្គលេខ ០០៥២២២
១៩-វរសេនីយ៍ទោ	ហួរ	ប៊ុនធី	អគ្គលេខ ០០៤៩៨៥
២០-វរសេនីយ៍ទោ	ឃួន	ភីរុន	អគ្គលេខ ០៤១៥៨៧
២១-វរសេនីយ៍ទោ	អាន	ប៊ុនធី	អគ្គលេខ ០១២១៧៩
២២-វរសេនីយ៍ទោ	ហាស	សេដ្ឋា	អគ្គលេខ ០១៩០៣៩
២៣-វរសេនីយ៍ទោ	លៀម	វ៉ាន់ធី	អគ្គលេខ ០០៤១៩៥
២៤-វរសេនីយ៍ទោ	ភឿក	អំរិទ្ឋ	អគ្គលេខ ០០៩៩៧៨
២៥-វរសេនីយ៍ទោ	ឃឹម	ចួន	អគ្គលេខ ០១៩០៥៨
២៦-វរសេនីយ៍ទោ	យ៉ាន	ស្រស	អគ្គលេខ ០២៩៤៨៨
២៧-វរសេនីយ៍ទោ	សួរ	សាម៉ែន	អគ្គលេខ ០១៨៩៧៩
២៨-វរសេនីយ៍ទោ	ឈឿ	ប៊ុនលី	អគ្គលេខ ០០៩៩៧៧
២៩-វរសេនីយ៍ទោ	ចើង	ប៊ុនថៃ	អគ្គលេខ ០០២៨៧៣
៣០-វរសេនីយ៍ទោ	យ៉ង់	សារិ	អគ្គលេខ ០០៤១៦១
៣១-វរសេនីយ៍ទោ	អ៊ុន	សុផែ	អគ្គលេខ ០១០៣១៥
៣២-វរសេនីយ៍ទោ	នុត	គីមឈិន	អគ្គលេខ ០១៩០០៨
៣៣-វរសេនីយ៍ទោ	ហឿង	ឡើន	អគ្គលេខ ០១៦៨៨៤
៣៤-វរសេនីយ៍ទោ	ដុំ	វ៉ែន	អគ្គលេខ ០៣៩២១៦





៣៥-វរសេនីយ៍ទោ	ដុន	សុវណ្ណ	អគ្គលេខ ០៣៣១៦៦
៣៦-វរសេនីយ៍ទោ	អ៊ឹម	សម្បត្តិ	អគ្គលេខ ០១៦៦២៦
៣៧-វរសេនីយ៍ទោ	ហេង	នាយម៉េង	អគ្គលេខ ០៣៥៩៥៩
៣៨-វរសេនីយ៍ត្រី	ម៉ិច	សុខា	អគ្គលេខ ០៤៩១១០
៣៩-វរសេនីយ៍ត្រី	ស៊ិន	ច័ន្ទរិទ្ធ	អគ្គលេខ ០៤៤៩៥៩
៤០-វរសេនីយ៍ត្រី	ចាន់	សារិន	អគ្គលេខ ០៤៦១៧៩
៤១-វរសេនីយ៍ត្រី	សុស	សំអាត	អគ្គលេខ ០៥១៥៦៥
៤២-វរសេនីយ៍ត្រី	មី	បូរ	អគ្គលេខ ០១៩០៥៥
៤៣-វរសេនីយ៍ត្រី	ឈាវ	វី	អគ្គលេខ ០៥០៥១៩
៤៤-វរសេនីយ៍ត្រី	ម៉ែន	សិរី	អគ្គលេខ ០២៩៤៦៣
៤៥-វរសេនីយ៍ត្រី	ថង	សម្បត្តិ	អគ្គលេខ ០៣៣៣៩៣
៤៦-វរសេនីយ៍ត្រី	ពេជ្រ	សុវណ្ណារ៉ា	អគ្គលេខ ០៥០៣៥៨
៤៧-វរសេនីយ៍ត្រី	លឹម	គូ	អគ្គលេខ ០៨៧៣១២
៤៨-វរសេនីយ៍ត្រី	សៀម	សៀង	អគ្គលេខ ០២៧០៦៨
៤៩-វរសេនីយ៍ត្រី	ម៉ែន	សុផា	អគ្គលេខ ០៥០៣៥៦
៥០-វរសេនីយ៍ត្រី	យីញ	ម៉ិនប្រុង	អគ្គលេខ ០៧១៩២៩
៥១-វរសេនីយ៍ត្រី	ខៀវ	សាវន	អគ្គលេខ ០៣០០២៤
៥២-វរសេនីយ៍ត្រី	សេង	ចន្ទនា	អគ្គលេខ ០៣៧៣៦៣
៥៣-វរសេនីយ៍ត្រី	ឆៀ	ទួន	អគ្គលេខ ០២៥៥៣៥

**បញ្ជីឈ្មោះសមាជិកសភាស្រុកក្រុងបាត់ដំបង ឆ្នាំ ២០១៥**

១-វរសេនីយ៍ឯក	នេវ	ជា	អគ្គលេខ ០០៤២០៦
២-វរសេនីយ៍ឯក	ម៉ោញ	តែ	អគ្គលេខ ០០២៩៤៩
៣-វរសេនីយ៍ទោ	ជា	សុភ័ក្ត្រ	អគ្គលេខ ០៤៥៧៣៤
៤-វរសេនីយ៍ទោ	វ៉ាញ	ហេង	អគ្គលេខ ០១៨៩៩៤
៥-វរសេនីយ៍ទោ	តែ	មុនីរេនា	អគ្គលេខ ១៣០៥៥៣
៦-វរសេនីយ៍ទោ	ទិន	ម៉ិនហេង	អគ្គលេខ ០០៤១៩៣
៧-វរសេនីយ៍ទោ	អ៊ុន	សុវណ្ណ	អគ្គលេខ ០១៩០០៣
៨-វរសេនីយ៍ទោ	ពៅ	ចន្ទសគ្គា	អគ្គលេខ ០១៩០៣១
៩-វរសេនីយ៍ទោ	ដួង	ភារិនិទ្ធ	អគ្គលេខ ០៦៨០៦២
១០-វរសេនីយ៍ទោ	ជាតិ	ចាម	អគ្គលេខ ០០២៨៩៦
១១-វរសេនីយ៍ទោ	សំ	ស៊ឹម	អគ្គលេខ ០២៩៤៥៥
១២-វរសេនីយ៍ទោ	អ៊ុំ	យ៉ាត	អគ្គលេខ ០១០១៤៥
១៣-វរសេនីយ៍ទោ	ជា	សាន្ត	អគ្គលេខ ២៩៨៥០៩



១៤-វរសេនីយ៍ទោ	យ៉ែម	សារ៉ាន់	អគ្គលេខ ០១៩០១៣
១៥-វរសេនីយ៍ទោ	ឌុច	ប៊ុនថន	អគ្គលេខ ០១៨៩៦២
១៦-វរសេនីយ៍ទោ	ឡឿង	ស៊ីយ៉ាត	អគ្គលេខ ០០៩៩៦១
១៧-វរសេនីយ៍ទោ	ហោង	ហូ	អគ្គលេខ ០១៩០២៥
១៨-វរសេនីយ៍ទោ	ក្រែន	ការ៉ូឡា	អគ្គលេខ ០១៩០៣០
១៩-វរសេនីយ៍ទោ	ជា	ចេក	អគ្គលេខ ០២៣៦១៧
២០-វរសេនីយ៍ទោ	ឈុន	កែវ	អគ្គលេខ ០១៩០៤៤
២១-វរសេនីយ៍ទោ	ប៊ុន	ចន្ទឡា	អគ្គលេខ ០១៨៩៩៦
២២-វរសេនីយ៍ទោ	ហ៊ុយ	ឈឿយ	អគ្គលេខ ០១៩០០១
២៣-វរសេនីយ៍ទោ	ម៉ក់	ជឿន	អគ្គលេខ ០១៩០១៩
២៤-វរសេនីយ៍ទោ	សុរ	ម៉េក	អគ្គលេខ ០២៩៥០៤
២៥-វរសេនីយ៍ទោ	នាន	ចំរើន	អគ្គលេខ ០០៩៩៩៧
២៦-វរសេនីយ៍ទោ	នេម	ឈឿត	អគ្គលេខ ០០៩៩៩០
២៧-វរសេនីយ៍ទោ	យីម	តែមរិទ្ធា	អគ្គលេខ ០២៦៨៣៣
២៨-វរសេនីយ៍ទោ	សុខ	ជន	អគ្គលេខ ០១២៨៥២
២៩-វរសេនីយ៍ទោ	ហៀង	សម្បត្តិ	អគ្គលេខ ០៦៨៧៨៣
៣០-វរសេនីយ៍ទោ	សឿន	យី	អគ្គលេខ ០៥៩៦៥៧
៣១-វរសេនីយ៍ត្រី	ឡាង	តុល	អគ្គលេខ ០០៣៦៣៥
៣២-វរសេនីយ៍ត្រី	ស្តើង	រៀស	អគ្គលេខ ០២៥៥៤៦
៣៣-វរសេនីយ៍ត្រី	ចាច់	ចាន់ដារ៉ា	អគ្គលេខ ០៤៦៩០២
៣៤-វរសេនីយ៍ត្រី	អេង	ពៅ	អគ្គលេខ ០១៦៦៧៥
៣៥-វរសេនីយ៍ត្រី	ឡឿង	វិចិត្រ	អគ្គលេខ ០៦៨៦៥៤
៣៦-វរសេនីយ៍ត្រី	វ៉ាន	សំឡើង	អគ្គលេខ ១១២០៦១
៣៧-វរសេនីយ៍ត្រី	សុខ	សុរ	អគ្គលេខ ១៣២៤២៧
៣៨-វរសេនីយ៍ត្រី	ជា	ប៊ុនរឹម	អគ្គលេខ ០១០០៥៨
៣៩-វរសេនីយ៍ត្រី	ហោង	វិ	អគ្គលេខ ០៥០៦៦៧
៤០-វរសេនីយ៍ត្រី	ពៅ	សុខ	អគ្គលេខ ០១៩២៤៣
៤១-វរសេនីយ៍ត្រី	យឿន	ហួន	អគ្គលេខ ០១៩២៧៣
៤២-វរសេនីយ៍ត្រី	ស៊ុន	វ៉ា	អគ្គលេខ ០១០០៧០
៤៣-វរសេនីយ៍ត្រី	វ៉ាន់	ប្រាម៉ា	អគ្គលេខ ០១០០៧៩
៤៤-វរសេនីយ៍ត្រី	ម៉ែន	ប៊ុនហ្វុរ	អគ្គលេខ ០០៣៦៣៩
៤៥-វរសេនីយ៍ត្រី	មួយ	សារ៉ុ	អគ្គលេខ ០២៩៥៤៥



៤៦-អសេនីយ៍ត្រី	ជុំ	សេន	អគ្គលេខ ០១៩០៦៩
៤៧-អសេនីយ៍ត្រី	ដោក	ឌុន្ទី	អគ្គលេខ ០៣០០៩៧
៤៨-អសេនីយ៍ត្រី	ចាន់	ថាវី	អគ្គលេខ ០១០១៤៦
៤៩-អសេនីយ៍ត្រី	និម	ប៊ុនធឿន	អគ្គលេខ ០១០១៥២
៥០-អសេនីយ៍ត្រី	គង់	ឡៅន	អគ្គលេខ ០២៩៨៥៣
៥១-អសេនីយ៍ត្រី	ស៊ុន	ឃុន	អគ្គលេខ ០១៨៩៧៦
៥២-អសេនីយ៍ត្រី	ឃើង	សុវ៉ាន់	អគ្គលេខ ០១០១៤៩
៥៣-អសេនីយ៍ត្រី	ម៉ៅ	សុខ	អគ្គលេខ ០១៩០៥៧
៥៤-អសេនីយ៍ត្រី	លឹម	ឡុន	អគ្គលេខ ០១៩០៨៣
៥៥-អសេនីយ៍ត្រី	ញឹម	ចិត្ត	អគ្គលេខ ០៣៤៣៨១
៥៦-អសេនីយ៍ត្រី	ពូយ	ចា	អគ្គលេខ ០២៤៤៨៩
៥៧-អសេនីយ៍ត្រី	ចាន់	ស៊ីវង	អគ្គលេខ ២៩៤៩៩
៥៨-អសេនីយ៍ត្រី	យ៉ាន់	ឡុងឌី	អគ្គលេខ ០១៧៤៨៤
៥៩-អសេនីយ៍ត្រី	រស់	គីរីសុវណ្ណរិទ្ធ	អគ្គលេខ ០១២៧២៧
៦០-អសេនីយ៍ត្រី	ផាត់	ចានី	អគ្គលេខ ០២៩៤៧៧
៦១-អសេនីយ៍ត្រី	សិ	ស៊ុន	អគ្គលេខ ១៤៥៧០៥
៦២-អសេនីយ៍ត្រី	ស្មឿ	មេណីជាតិ	អគ្គលេខ ០៣៧៣៥៤
៦៣-អសេនីយ៍ត្រី	ហាឡូ	ពៅ	អគ្គលេខ ០០៩៩៨៤
៦៤-អសេនីយ៍ត្រី	ឌិន	សុភិល	អគ្គលេខ ០៤៤៥១១
៦៥-អសេនីយ៍ត្រី	ពៅ	ធុន	អគ្គលេខ ០១១៥១១
៦៦-អសេនីយ៍ត្រី	ពៅ	ផេង	អគ្គលេខ ១៤៣៧៥៥
៦៧-អសេនីយ៍ត្រី	ពៅ	ប៊ុនធឿន	អគ្គលេខ ០១៩០៣៨
៦៨-អសេនីយ៍ត្រី	កែវ	វិឃើន	អគ្គលេខ ០២៩៤៦៦
៦៩-អសេនីយ៍ត្រី	ថេប	ធីន	អគ្គលេខ ១៥៩២៥៣
៧០-អសេនីយ៍ត្រី	ឌុប	វឌ្ឍនា	អគ្គលេខ ០១៧៤៨៨
៧១-អសេនីយ៍ត្រី	ម៉េត	ម៉ាងឡុន	អគ្គលេខ ០៦៨៥២៥
៧២-អសេនីយ៍ត្រី	រៀម	ធី	អគ្គលេខ ១៦០៩៧៥
៧៣-អសេនីយ៍ត្រី	ឌួក	ស្មាត់	អគ្គលេខ ០២៧០៥០
៧៤-អសេនីយ៍ត្រី	ជា	ញាណា	អគ្គលេខ ០២៧០៦១
៧៥-អសេនីយ៍ត្រី	សន	សយ	អគ្គលេខ ០១៧៤៩៧
៧៦-អសេនីយ៍ត្រី	ឌួប	ឃើង	អគ្គលេខ ០១៩៤៧៦
៧៧-អសេនីយ៍ត្រី	សុត	ម៉ាង	អគ្គលេខ ០២៩០៩៣





៧៩-វរសេនីយ៍ត្រី	ធឿន	ខោន	អគ្គលេខ ០១៩០៩៣
៨០-វរសេនីយ៍ត្រី	ឃឹម	ណារិន្ទ	អគ្គលេខ ០៦៩៨០១
<b>១-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បដ្ឋិ</b>			
១-ឧត្តមសេនីយ៍ទោ	ខៀវ	សុខា	អគ្គលេខ ០០៩៦៤២
២-វរសេនីយ៍ទោ	ស៊ឹម	ហាក់	អគ្គលេខ ០១៨៩៩៧
៣-វរសេនីយ៍ទោ	ចាន់	ហាន	អគ្គលេខ ០២៩៤៥៣
៤-វរសេនីយ៍ទោ	នុត	យ៉េង	អគ្គលេខ ០២២៥៣៧
៥-វរសេនីយ៍ទោ	អ៊ុន	យ៉េត	អគ្គលេខ ០០៩៩៩៥
៦-វរសេនីយ៍ទោ	ពេជ្រ	សុវណ្ណ	អគ្គលេខ ០១៧៥៣៩
៧-វរសេនីយ៍ទោ	និត	សុវណ្ណា	អគ្គលេខ ០៤៧០៧៦
៨-វរសេនីយ៍ទោ	ហេង	ប្បដ្ឋិ	អគ្គលេខ ០៩០៨២៨
៩-វរសេនីយ៍ទោ	អេ	ឈាន	អគ្គលេខ ០៧៣១៤១
១០-វរសេនីយ៍ទោ	យ៉ង់	សេរី	អគ្គលេខ ០១៦៧១១
១១-វរសេនីយ៍ទោ	ត្រៀម	សាវិត	អគ្គលេខ ០៦៩៧២១
១២-វរសេនីយ៍ទោ	ឃី	សេងហាន	អគ្គលេខ ០២១៧៥៤
១៣-វរសេនីយ៍ត្រី	ច័ន្ទ	សឡីណា	អគ្គលេខ ០៤៤៩៦៦
១៤-វរសេនីយ៍ត្រី	សុខ	យ៉ឹម	អគ្គលេខ ០១៨៩៨៣
១៥-វរសេនីយ៍ត្រី	ជូ	ក្រុម	អគ្គលេខ ០០៩៩៩២
១៦-វរសេនីយ៍ត្រី	ម៉ា	ឌីណា	អគ្គលេខ ០១៩០៧៣
១៧-វរសេនីយ៍ត្រី	ម៉ៅ	សាឡើន	អគ្គលេខ ០២៩៥៣០
១៨-វរសេនីយ៍ត្រី	អ៊ុន	ផេង	អគ្គលេខ ០៥០៥៦១
១៩-វរសេនីយ៍ត្រី	យ៉ា	ជន	អគ្គលេខ ០៥០៥១១
២០-វរសេនីយ៍ត្រី	លី	ជុណ្ហរដ្ឋ	អគ្គលេខ ០៥០៤៦១
២១-វរសេនីយ៍ត្រី	គុន	សៀ	អគ្គលេខ ០៦៩៨៤១
២២-វរសេនីយ៍ត្រី	ឈាវ	ញា	អគ្គលេខ ០៥០៥៣០
២៣-វរសេនីយ៍ត្រី	សុរ	សុន	អគ្គលេខ ០៥០៥១៦
២៤-វរសេនីយ៍ត្រី	នេន	ធី	អគ្គលេខ ០៥០៤៧៣
២៥-វរសេនីយ៍ត្រី	អ៊ុំ	ចាន់ណា	អគ្គលេខ ០៥០៤៧១
២៦-វរសេនីយ៍ត្រី	ហេង	រ៉ាម៉ុក	អគ្គលេខ ០២៩៤៦៥
២៧-វរសេនីយ៍ត្រី	សោម	សារុន	អគ្គលេខ ០៥០៣៧៩



២៨-វសេនីយ៍ត្រី	ខៀវ	វិបុល	អគ្គលេខ ០៣០១២៤
២៩-វសេនីយ៍ត្រី	ច័ន្ទ	ចាសនា	អគ្គលេខ ០១៧៣៣២
៣០-វសេនីយ៍ត្រី	សោម	តុត្តា	អគ្គលេខ ០៤១៥៩៨
៣១-វសេនីយ៍ត្រី	ព្រំ	ថៃ	អគ្គលេខ ០២៩៥៩៣
៣២-វសេនីយ៍ត្រី	ណាវ	ទិត្យលីដា	អគ្គលេខ ០៤៤៥៣៤
៣៣-វសេនីយ៍ត្រី	ត្បែង	សំផន	អគ្គលេខ ០២៩៤៨០
៣៤-វសេនីយ៍ត្រី	អ៊ុយ	លីដា	អគ្គលេខ ០២៩២១០
៣៥-វសេនីយ៍ត្រី	ចាប	កែម	អគ្គលេខ ០៣៤២៣៩
៣៦-វសេនីយ៍ត្រី	ពេជ្រ	សាលី	អគ្គលេខ ០២៩៤៧០
៣៧-វសេនីយ៍ត្រី	យី	គុណ	អគ្គលេខ ០១៩០៥០
៣៨-វសេនីយ៍ត្រី	យន់	ខុយ	អគ្គលេខ ០៥០៥០៦
៣៩-វសេនីយ៍ត្រី	ឡឺ	ឡាន់	អគ្គលេខ ០២៩៥០១
៤០-វសេនីយ៍ត្រី	នីក	ផា	អគ្គលេខ ០២៩៥១២
៤១-វសេនីយ៍ត្រី	កែវ	សាញ់	អគ្គលេខ ០១៩២៤៩
៤២-វសេនីយ៍ត្រី	ឡេង	ឡញ	អគ្គលេខ ០០៣៦៣៦
៤៣-វសេនីយ៍ត្រី	សុខ	ជុន	អគ្គលេខ ០១៩២៣៩
៤៤-វសេនីយ៍ត្រី	ព្រឹម	កាតុន	អគ្គលេខ ០១៩២១៩
៤៥-វសេនីយ៍ត្រី	តេង	សារី	អគ្គលេខ ០២៩៧៦២
៤៦-វសេនីយ៍ត្រី	សូ រី		អគ្គលេខ ០០៣៦៣៧
៤៧-វសេនីយ៍ត្រី	លិម	ផាន់ណារ៉ា	អគ្គលេខ ០១៨១៤៥
៤៨-វសេនីយ៍ត្រី	ថា	សុគុណ	អគ្គលេខ ០២៧០៤៥
៤៩-វសេនីយ៍ត្រី	ហឡូ	ភឿម	អគ្គលេខ ០៤៣៥៤៤
៥០-វសេនីយ៍ត្រី	ឈុក	ម៉ូច	អគ្គលេខ ០១៣០៩៨
៥១-វសេនីយ៍ត្រី	យួន	សារិទ្ធ	អគ្គលេខ ០៤៦៣២៣
៥២-វសេនីយ៍ត្រី	សាគ	ញ៉ាត់	អគ្គលេខ ០៣៦៧៦៦
៥៣-វសេនីយ៍ត្រី	ដេង	ម៉ូរ៉ា	អគ្គលេខ ០១៧៤៧៧
៥៤-វសេនីយ៍ត្រី	ឯម	ចាសនា	អគ្គលេខ ០៣៧៣៥៣
៥៥-វសេនីយ៍ត្រី	ចាន់	ណារ៉ុ	អគ្គលេខ ០១៧៤៨៧
៥៦-វសេនីយ៍ត្រី	អ៊ុន	មញ្ញា	អគ្គលេខ ២១៦៥០១
៥៧-វសេនីយ៍ត្រី	មី	ណាត្រី	អគ្គលេខ ០៥០៤០២
៥៨-វសេនីយ៍ត្រី	សុជាតិ	ហ្សាហុតា	អគ្គលេខ ២១០៥៤២
៥៩-វសេនីយ៍ត្រី	ចាន់	រ៉ុ	អគ្គលេខ ០៤៦៨៩៨
៦០-វសេនីយ៍ត្រី	ថា	ច័ន្ទតារា	អគ្គលេខ ០៧៨១៣៣
៦១-វសេនីយ៍ត្រី	ឡាន	តុត្តា	អគ្គលេខ ០៣១៨២៥



៦២-វេសេនីយ៍ត្រី	<b>ប្រាក់</b>	<b>សក្តិសិទ្ធិ</b>	អត្តលេខ ២៣៩៩៣៧
៦៣-វេសេនីយ៍ត្រី	<b>ប៉ែន</b>	<b>ជារ៉ាតុប</b>	អត្តលេខ ០៥៨២៨១
៦៤-វេសេនីយ៍ត្រី	<b>ធុរ</b>	<b>ហាត់លី</b>	អត្តលេខ ០៤៧៨០៦

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចប៊ុនសែន ហ៊ុន សែន ឈុំ**

៣៣៧.១៥០៧.៧៧៦

លេខ ៧១ ស.ណ  
**សំណៅដែលមានកម្រិតជាការចែកចាយ**  
**រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥**  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ុន សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩៦៥/៧៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបុគ្គលិកម្ពុជឯករាជ្យ **វ៉ង ឃី ( WANG YU )** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៦៨ នៅខេត្តជ្រាំងស្នួរ សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៧៧៧.១៥០៥.៧៧៧

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
លេខ: ៧៧៥ ស.ណ  
សំណៅដោយមានតម្លៃជាការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**ស៊ែង ភុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩៦៥/៧៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីកម្ពុជាដល់លោក **ស៊ូ លាំង តាយ** ( SU LIANGCAI ) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៦៩ នៅខេត្តបូជេន សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣៧៧.១៥០៩.៧៧៧

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចហ៊ុន សែន រាជរដ្ឋាភិបាល**  
លេខ: ៧ ៧៧៧ ស.ណ  
សំណុំរឿង: ០១២៧ ខែ កញ្ញា ឆ្នាំ ២០១៥  
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥  
**អគ្គនាយករាជរដ្ឋាភិបាល**  
**ស៊ុន សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៥/៧៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ចាន់ ស៊ីងហ៊ឹម** ( CHAN SHING HIM ) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ១៩៨៦ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣១.១០.១៥.៧៧៧

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចប្រឹក្សាសភាសភ្នំ សាយ ឈុំ**  
លេខៈ ៧៧៤ ស.ណ  
សំណើរដល់សម្តេចអគ្គមហាសេនាបតីតេជោ  
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
**សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩៦៥/៧៧០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈជំនួយការសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ មានឋានៈស្មើ **អគ្គនាយក** ដោយមិនយកប្រាក់បៀវត្ស :

- ១- ឯកឧត្តម **សេង សយ**
- ២- ឯកឧត្តម **ធិត ធីត្តជានណា**

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋមន្ត្រី**

៧៧៧.១៥០៧.៧៧០

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចប៊ុនរ៉ាន់ណា ហ៊ុន សែន**  
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥  
**អគ្គនាយករាជរដ្ឋាភិបាល**  
**សយ សុខា**



### ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/៧១

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

### ត្រាស់បង្គាប់

មាត្រា ១ : ត្រូវលើកលែងទោសឱ្យទណ្ឌិតចំនួន ០៣ នាក់ ដូចមានរាយឈ្មោះខាងក្រោម:

១. ទណ្ឌិតឈ្មោះ: **សេរី ម៉ីនឡុន** ភេទប្រុស អាយុ ២៩ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣១ "ក្រ.ប" ចុះថ្ងៃទី ២៨-៥-២០១៥ របស់សាលាឧទ្ធរណ៍។
២. ទណ្ឌិតឈ្មោះ: **សេង សុម៉េង** ហៅ ដែន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣១ "ក្រ.ប" ចុះថ្ងៃទី ២៨-៥-២០១៥ របស់សាលាឧទ្ធរណ៍។



៣. ទណ្ឌិតឈ្មោះ **វ៉ឺ វីរុណ** ភេទប្រុស អាយុ ២៧ឆ្នាំ ដែលត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣១ "ក្រ.ប" ចុះថ្ងៃទី ២៨-៥-២០១៥ របស់សាលាឧទ្ធរណ៍។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ត្រូវទទួលបន្ទុកអនុវត្តឱ្យបានសម្រេចតាមព្រះរាជក្រឹត្យនេះ ។

**មាត្រា ៣ :** ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៥  
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាសបង្គាប់  
ប្រមុខរដ្ឋស្តីទី

ព.ល. ១៥០៧.៧៧១

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

ឈនា វីរុណ ស.ណ  
សំណៅដែលមានតម្លៃជាការចែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៥  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
សយ សុខា





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ១៣៥.រកត.បក**

**អនុក្រឹត្យ**  
**ស្តីពី**

**ការកែសម្រួលមាត្រា៧ នៃអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦**  
**ស្តីពីសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មការប្រឹក្សាការងារ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការងារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ ស្តីពីសមាសភាពនិងការប្រព្រឹត្តទៅនៃគណៈកម្មការប្រឹក្សាការងារ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សម្រេច**

**មាត្រាមួយ .-**

មាត្រា៧ នៃអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ ស្តីពីសមាសភាពនិងការប្រព្រឹត្តទៅនៃគណៈកម្មការប្រឹក្សាការងារ ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

**មាត្រា ៧ .- ទី**

ការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ត្រូវធ្វើឡើងដោយយកគោលការណ៍ក្នុងសង្គមស៊ីស។ ករណីមិនមានក្នុងសង្គមស៊ីសលើចំណុចណាមួយចំនួន២ដងក្នុងកិច្ចប្រជុំ២ផ្សេងគ្នា ត្រូវយកសម្លេងភាគច្រើនតាមរយៈការបោះឆ្នោតដោយសម្ងាត់នាកិច្ចប្រជុំលើកទី២នោះ។ ករណីទទួលបានសម្លេងស្មើគ្នា សម្លេងប្រធានមានឧត្តមានុភាព។

**មាត្រា ៧ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៧ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា  
**រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

**អ៊ុត សំហេង**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១៣៥ អនក្រ.បក

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរនាយកដ្ឋានវិស្វកម្ម ពីអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ  
មកចំណុះផ្ទាល់ក្រសួងការពារជាតិ**

**រាជរដ្ឋាភិបាលកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១.-**

ត្រូវបានផ្ទេរនាយកដ្ឋានវិស្វកម្ម ពីអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ មកចំណុះផ្ទាល់ក្រសួងការពារជាតិ ។

**មាត្រា ២.-**

ការរៀបចំរចនាសម្ព័ន្ធក្របខ័ណ្ឌចាត់តាំង តួនាទី ភារកិច្ច របស់នាយកដ្ឋានវិស្វកម្ម និងការិយាល័យនីមួយៗ អាស្រ័យដោយក្រសួងការពារជាតិកំណត់ ។

**មាត្រា ៣ ..**

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៤ ..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥  
**ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ**

**នាយឧត្តមសេនីយ៍ ឡៅ ប្រាក់**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៤
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧១...ស.រកត-១៧



**អនុក្រឹត្យ**

**ស្តីពី**

**ការជូនមេដាយ សុវត្ថារា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១៖** ត្រូវបានបំពាក់មេដាយ សុវត្ថារា ថ្នាក់ធិបតី និង ជូននាយករដ្ឋមន្ត្រី ដែលបានបរិច្ចាគថវិកា ផ្ទាល់ខ្លួនរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និង កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំភ្នំរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង ដូចមានរាយនាម ខាងក្រោម៖

- |                         |                      |   |
|-------------------------|----------------------|---|
| ១ -លោក ឧត្តសេនីយ៍ត្រី   | <b>ថោង ឆន្ទា</b>     | អនុនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង                    |
| ២ -លោក ឧត្តសេនីយ៍ត្រី   | <b>ស៊ឹម សារ៉ាត់</b>  | អនុនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង                    |
| ៣ -លោកវរសេនីយ៍ឯក        | <b>ស៊ាន ធាវិទ្ធ</b>  | អនុប្រធាននាយកដ្ឋានចារកម្ម                         |
| ៤ -លោកវរសេនីយ៍ឯក        | <b>ម៉ៅ មុត</b>       | នាយរងការិយាល័យសន្តិសុខនៃស្នងការដ្ឋានខេត្តពោធិសាត់ |
| ៥ -លោកវរសេនីយ៍ទោ        | <b>អ៊ុត សុធី</b>     | នាយរងការិយាល័យ                                    |
| ៦ -លោកវរសេនីយ៍ទោ        | <b>សុខ ខា</b>        | នាយរងការិយាល័យ                                    |
| ៧ -លោកវរសេនីយ៍ទោ        | <b>អ៊ុត សារ៉ាត់</b>  | នាយរងការិយាល័យ                                    |
| ៨ -លោកវរសេនីយ៍ទោ        | <b>ហ៊ុំ ម៉ារ៉ាឌី</b> | នាយរងការិយាល័យ                                    |
| ៩ -លោកវរសេនីយ៍ទោ        | <b>ប៊ុន ឃុននាង</b>   | នាយរងការិយាល័យ                                    |
| ១០ -លោកវរសេនីយ៍ទោ       | <b>លាង សេងត្រី</b>   | នាយរងការិយាល័យ                                    |
| ១១ -លោកស្រីវរសេនីយ៍ត្រី | <b>ម៉ែន ធីតាមុនី</b> | នាយរងការិយាល័យ                                    |

- ១២ -លោកវេសនីយ៍ត្រី **យូ ជាំរ៉ា** នាយផ្នែក
- ១៣ -លោកវេសនីយ៍ត្រី **ម៉ុត ភឹម** ជំនួយការឯកឧត្តម **ឌី វិជ្ជា**
- ១៤ -លោកស្រីវេសនីយ៍ត្រី **ច័ន ធីតា** នាយផ្នែក
- ១៥ -លោកអនុវេសនីយ៍ត្រី **អ៊ុំ សុខលី** នាយផ្នែក
- ១៦ -លោកអនុវេសនីយ៍ត្រី **ឈយ គីមឡាង** នាយផ្នែកខណ្ឌទួលគោក
- ១៧ -លោកស្រីអនុវេសនីយ៍ត្រី **ម៉ឺន ធានាភ័ក្ត្រ** មន្ត្រី

**មាត្រា ២៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែង ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥

**ឈយ គីមឡាង**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.០៧.២៧៧ អនក



**អនុក្រឹត្យ  
ស្តីពី**

**ការជូនមេដាយមុនីសារាភ័ណ្ណ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១៖** ត្រូវបានបំពាក់មេដាយ មុនីសារាភ័ណ្ណតាមលំដាប់ថ្នាក់ ជូននាយនគរបាលជាតិ លោកស្រី និង សប្បុរសជន ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និង កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំភ្នំរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដូចមានរាយនាម ខាងក្រោម៖

**ក/-មេដាយមុនីសារាភ័ណ្ណ ថ្នាក់បីបដិដ្ឋ:**

១-លោកវរសេនីយ៍ទោ	ថ្នង គិនភី	នាយការិយាល័យ
២-លោកវរសេនីយ៍ទោ	ជួន សំរោង	នាយរងការិយាល័យ
៣-លោកវរសេនីយ៍ត្រី	គឹម កន្ថុលាវិទ្ធ	នាយរងការិយាល័យ
៤-លោកវរសេនីយ៍ត្រី	ម៉ុំ សុភន្ទរដ្ឋា	នាយរងការិយាល័យ
៥-លោកវរសេនីយ៍ត្រី	សេង ទី	នាយរងការិយាល័យ
៦-លោកវរសេនីយ៍ត្រី	អ៊ុំ មាណា	នាយរងការិយាល័យ
៧-លោកវរសេនីយ៍ទោ	កុយ ហេង	នាយរងការិយាល័យ
៨-លោកវរសេនីយ៍ទោ	ម៉ែង វណ្ណា	នាយរងការិយាល័យ
៩-លោកវរសេនីយ៍ទោ	នាក់ សំអុល	នាយរងការិយាល័យ
១០-លោកវរសេនីយ៍ទោ	គី គឹមធី	នាយរងការិយាល័យ



- ១១-លោកវេសេនីយ៍ត្រី ពៅ សុធារៈ នាយរងការិយាល័យ
- ១២-លោកវេសេនីយ៍ត្រី ឆាន សុភ័ក្រ នាយរងការិយាល័យ
- ១៣-លោកវេសេនីយ៍ត្រី នាយ ប៊ុនថន នាយរងការិយាល័យ
- ១៤-លោកអនុសេនីយ៍ត្រី គួក ដារ៉ូ មន្ត្រីបណ្ឌិត្យសកានគរបាលកម្ពុជា
- ១៥-លោកស្រី នៃ ចាន់ធឿន សប្បុរសជន
- ១៦-លោកអនុសេនីយ៍ត្រី ស៊ី វិទូមេត្តា មន្ត្រីស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ
- ១៧-លោកវេសេនីយ៍ត្រី អ៊ុំ ចំរើន ជំនួយការអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
- ១៨-លោកអនុសេនីយ៍ឯក កែត បុន្នី ប្រធានក្រុមផ្តល់ទិដ្ឋាការច្រកទ្វារអន្តរជាតិព្រែកចាក
- ១៩-លោកស្រីអនុសេនីយ៍ឯក កែត ស្រី នាយឃុំស្រីច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប

**ខ/-មេដាយបុណ្យសារព័ន្ធន ថ្នាក់សេនា**

- ១ -លោកវេសេនីយ៍ទោ ឡោក សុផល នាយរងការិយាល័យ
- ២ -លោកវេសេនីយ៍ទោ អ៊ុក ចំនួនាន នាយរងការិយាល័យ
- ៣ -លោកវេសេនីយ៍ត្រី វ៉េង ហុន នាយរងការិយាល័យ
- ៤ -លោកវេសេនីយ៍ត្រី ធួ សារិន នាយរងការិយាល័យ
- ៥ -លោកវេសេនីយ៍ត្រី ចេង ខេង នាយរងការិយាល័យ
- ៦ -លោកវេសេនីយ៍ត្រី ឡេង វាសនា នាយរងការិយាល័យ
- ៧ -លោកវេសេនីយ៍ត្រី សែ ចុន្តា នាយរងការិយាល័យ
- ៨ -លោកស្រីអនុសេនីយ៍ឯក មាន ម៉ានី នាយរងផ្នែក
- ៩ -លោកអនុសេនីយ៍ឯក អ៊ុន រ៉ិចុច នាយរងផ្នែក
- ១០-លោកអនុសេនីយ៍ទោ រស់ សុត្តន្តារ៉ា នាយរងផ្នែក
- ១១ -លោកអនុសេនីយ៍ឯក អ៊ុន រដ្ឋា នាយរងផ្នែក
- ១២-លោកស្រីអនុសេនីយ៍ឯក អ៊ុន ចំនួនឡាន នាយផ្នែកបុគ្គលិក នាយកដ្ឋានបុគ្គលិក
- ១៣-លោកអនុសេនីយ៍ត្រី ធីរៈ នុរ៉ាសិដ្ឋ មន្ត្រី នាយកដ្ឋានសន្តិសុខផ្ទៃក្នុង
- ១៤-លោក នៃ សារ៉ាត់ គ្រូវិទ្យាល័យហ៊ុនសែនស្នួល

**គ/-មេដាយបុណ្យសារព័ន្ធន ថ្នាក់អស្សុប្បទិ**

- ១ -លោកអនុសេនីយ៍ឯក ហយ គុលីន នាយផ្នែក
- ២-លោកស្រីវេសេនីយ៍ត្រី គឹម ធន នាយផ្នែក
- ៣ -លោកស្រីវេសេនីយ៍ត្រី ខួន សុផុន នាយផ្នែក
- ៤ -លោកអនុសេនីយ៍ឯក កៅ ឃើន នាយផ្នែក
- ៥ -លោកអនុសេនីយ៍ឯក សំ មុល នាយផ្នែក
- ៦ -លោកវេសេនីយ៍ត្រី ទុត សំរោត នាយផ្នែក

៧-លោកអនុសេនីយ៍ឯក	អុន យ៉ុង	នាយផ្នែក
៨-លោកអនុសេនីយ៍ឯក	នុត សុខ	នាយផ្នែក
៩-លោកអនុសេនីយ៍ឯក	រ៉ាន គីមច្នូន	នាយផ្នែក
១០-លោកអនុសេនីយ៍ឯក	ហេង សុផានិត	នាយរងផ្នែក
១១-លោកអនុសេនីយ៍ឯក	ញឹម ពិសិដ្ឋ	នាយរងផ្នែក
១២-លោកស្រីអនុសេនីយ៍ទោ	ហេម វណ្ណធី	នាយរងផ្នែក
១៣-លោកអនុសេនីយ៍ទោ	សាយ សុជាតិ	នាយរងផ្នែក
១៤-លោកអនុសេនីយ៍ទោ	ចាន់ វណ្ណធី	នាយរងផ្នែក
១៥-លោកអនុសេនីយ៍ទោ	អ៊ុំ សុធាវិទ្ធ	មន្ត្រី
១៦-លោកអនុសេនីយ៍ទោ	ឡេង បូរ៉ា	មន្ត្រីស្នងការដ្ឋាននគរបាលខេត្តរតនគិរី

**មាត្រា ២៖**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្ត ព្រៃវែង ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥ ✓  
**សាយ អន្លាម មន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក ១៧



**អនុក្រឹត្យ**

**ស្តីពី**

**ការជូនមេដាយការងារ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១៖** ត្រូវបានបំពាក់មេដាយការងារ ថ្នាក់មាស ជូននាយសក្រីបាលជាតិ ដែលបានការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមចំណែកអភិវឌ្ឍន៍ មូលដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំភ្នំរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដូចមានរាយនាមខាងក្រោម៖

១ -លោកវេសនីយ៍ទេ	ជា ចុល	នាយរងការិយាល័យ
២ -លោកវេសនីយ៍ត្រី	ខៀវ ពៅឡ	នាយរងការិយាល័យ
៣ -លោកវេសនីយ៍ត្រី	ឆឹម ខេមរិន្ទ	នាយផ្នែក
៤ -លោកវេសនីយ៍ត្រី	អ៊ុយ សុតុម្បី	នាយផ្នែក
៥ -លោកវេសនីយ៍ត្រី	ថាន់ សុភ័ក្រ	នាយផ្នែក
៦ -លោកវេសនីយ៍ត្រី	ឃឹម សំរោត	នាយផ្នែក
៧ -លោកវេសនីយ៍ត្រី	មាង ភារុណ	នាយផ្នែក
៨ -លោកវេសនីយ៍ត្រី	ស៊ុន សុផល	នាយផ្នែក
៩ -លោកវេសនីយ៍ត្រី	ស៊ុន សុខចំរើន	នាយផ្នែក
១០ -លោកវេសនីយ៍ត្រី	គឹម ឡុន	នាយផ្នែក



១១ -លោកអនុសេនីយ៍ត្រី	ហេង សុខុន	នាយផ្នែក
១២ -លោកអនុសេនីយ៍ឯក	ស៊ុន សំបូរ	នាយរងផ្នែក
១៣-លោកអនុសេនីយ៍ឯក	ជឹម ចាន់ធឿន	នាយរងផ្នែក
១៤ -លោកអនុសេនីយ៍ឯក	ជូ សារ៉ាត់	នាយរងផ្នែក
១៥ -លោកអនុសេនីយ៍ឯក	រ៉ាល់ វ៉ាន់ធឿន	នាយរងផ្នែក
១៥ -លោកអនុសេនីយ៍ឯក	ថោង សាណាប	នាយរងផ្នែក
១៦ -លោកអនុសេនីយ៍ឯក	សន សារិទ្ធ	នាយរងផ្នែក
១៧ -លោកអនុសេនីយ៍ឯក	ហេង លី	នាយរងផ្នែក
១៨ -លោកអនុសេនីយ៍ឯក	សេក សំរោន	នាយរងផ្នែក
១៩ -លោកអនុសេនីយ៍ឯក	ឡុន វិសាល	នាយរងផ្នែក
២០ -លោកអនុសេនីយ៍ទោ	ជួន ឆន្ទី	នាយរងផ្នែក
២១ -លោកអនុសេនីយ៍ទោ	អ៊ុន ជូ	នាយរងផ្នែក
២២-លោកអនុសេនីយ៍ឯក	ហង្ស បុរី	មន្ត្រី
២៣-លោកអនុសេនីយ៍ទោ	ឆេង សំរុន	មន្ត្រី
២៤-លោកអនុសេនីយ៍ត្រី	ធីរៈ នុរិសិដ្ឋ	មន្ត្រី នាយកដ្ឋានសន្តិសុខផ្ទៃក្នុង

**មាត្រា ២៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧៧. អនក្រ. បក

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងសមាសភាពក្រុមប្រឹក្សាប្រឹក្សាស្តីពីការ**

**រាជរដ្ឋាភិបាល**


- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាស្តីពីការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និង ការ ប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ



**សម្រេច**

**មាត្រា ១ .-** តាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការចំនួន ៣៧ រូប ទៅក្នុងឋានន្តរសិក្ខិមន្ត្រីបច្ចេកទេសមធ្យម នៃ ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៥ តទៅ ដូចមានរាយនាមខាងក្រោម ៖

- |     |                          |                       |             |
|-----|--------------------------|-----------------------|-------------|
| ១-  | លោកស្រី គង្គ ច័ន្ទម៉ាណក់ | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២-  | លោកស្រី ឡាម គឹមណា        | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៣-  | លោក ផេង ប៊ុនណា           | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៤-  | លោកស្រី គិន សំណាង        | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៥-  | លោកស្រី ស៊ុត ស៊ីថា       | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៦-  | លោកស្រី ទឹម ចាន់ថាត      | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៧-  | លោកស្រី ម៉ម សុវណ្ណារី    | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៨-  | លោក ហឿន ភារម្យ           | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ៩-  | លោក ប្រាក់ ទិត           | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១០- | លោក យាន ស្រួយ            | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១១- | លោក រី ថៃសាន             | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១២- | លោក សេម រីដា             | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៣- | លោក សែប គុណ              | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៤- | លោក ស៊ឹង កុសល            | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៥- | លោក ស៊ុយ សុធារ៉ា         | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៦- | លោកស្រី គុយ ហ្គីចស៊ីម    | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៧- | លោកស្រី អួន សុំណា        | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៨- | លោក ឈន សាវិត             | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ១៩- | លោក ខន យុន               | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២០- | លោក លន់ រ៉ាន់            | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២១- | លោកស្រី ផល់ រស្មី        | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២២- | លោក ផៃ សុផល              | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២៣- | លោក សួម សុវណ្ណ           | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២៤- | លោកស្រី ហាម កញ្ញា        | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២៥- | លោក អ៊ុង សុម៉ាលី         | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |



២៦- លោក ឌុន វិធី	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២៧- លោក ធីល វិបុល	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២៨- លោក សន សុខ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២៩- លោក គុយ ពិសិដ្ឋ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣០- លោក គឹមលន់ វឌ្ឍនៈ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣១- លោកស្រី ពិន ពុទ្ធី	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣២- លោក ឡាំ ឡូន	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣៣- លោក ជួប ភារៈ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣៤- លោកស្រី កេត ផាន់ណា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣៥- លោក លីម សុខពាំង	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣៦- លោក ថេង សេងហិត	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៣៧- លោក ហុង ហាក់	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ




**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ៧៧០ អនក្រ.បក**



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយការងារ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

មាត្រា ១.-បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ចំនួន ០៤គ្រឿង ជូនមន្ត្រីអង្គការខាណា (KHANA) ចំនួន ០៤រូប ដែលមានស្នាដៃល្អក្នុងការខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួន ដើម្បីឈានទៅរកការលុបបំបាត់ ការឆ្លងមេរោគអេដស៍ថ្មីនៅបំណាច់ ឆ្នាំ ២០២០ នាពេលខាងមុខ ដូចមានរាយនាមខាងក្រោម៖

**ក-មេដាយមាសការងារ**

-លោក	ឌី សុភាព	នាយកប្រតិបត្តិ
------	----------	----------------

**ខ-មេដាយសំរិទ្ធការងារ**

- |            |              |  |
|------------|--------------|--|
| ១-លោក      | ជូន សុខចំរើន | នាយករងអង្គការទទួលបន្ទុកប្រតិបត្តិការទូទៅ |
| ២-លោក      | ធិត ឃីធុយ    | នាយករងអង្គការទទួលបន្ទុកកម្មវិធី          |
| ៣-អ្នកស្រី | ម៉ែន សនោរធួ  | នាយិការងារអង្គការទទួលបន្ទុកហិរញ្ញវត្ថុ   |

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។/៥/៥

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៥

**នាយករដ្ឋមន្ត្រី**




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧៦ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពីការទូលបន្តកិច្ចការសេដ្ឋកិច្ច**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ ៨៧/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ៨៧/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

មាត្រា ១.- បំពាក់ មេដាយសេដ្ឋកិច្ច ថ្នាក់ ដំបូង ជូនលោក គង់ មុនីច័ន្ទ មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកអភិបាលកិច្ច នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា ដែលមានស្នូលដៃគូក្នុងការជួយគាំទ្រដល់ការអនុវត្តគម្រោងអភិបាលកិច្ចល្អ មូលដ្ឋាន និងគម្រោងមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៥

  
 នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ០៧៧២ អនក្រ.បក



**អនុក្រឹត្យ  
ស្តីពីការជូនវេជ្ជបញ្ជាស្ថាបនាជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់ វេជ្ជបញ្ជាស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជន ចំនួន០៧រូប ដែលបានបរិច្ចាគបច្ច័យ និងថវិកាចូលរួមជួយកសាងព្រះវិហារថ្មី និងសម្ព័ន្ធផលមួយចំនួនទៀត នៅវត្តសិរីមង្គល ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដូចមានរាយនាមនិងនាមខាងក្រោម ៖

**ក-វេជ្ជបញ្ជាស្ថាបនាជាតិ**

- ១-ព្រះតេជគុណ ចរណធម្មោ សាវិត សេនាឧទ្ទ័ន្ទ ព្រះចៅអធិការវត្តសិរីមង្គល បច្ច័យចំនួន ១១.៨៥៩ ដុល្លារ
- ២-ឧបាសិកា ហេម អេន សប្បុរសជននៅរាជធានីភ្នំពេញ ថវិកាចំនួន ២២.១៤០ ដុល្លារ
- ៣-ឧបាសិកា វ៉ាត មី ឧបាសិកា សេន ហ៊ុន សប្បុរសជននៅក្រុងសិរីសោភ័ណ ថវិកាចំនួន ១២.០០០ ដុល្លារ

**ខ-វេជ្ជបញ្ជាស្ថាបនាជាតិ**

- លោក អេម សំអាត អ្នកស្រី អ៊ុំ សុគា សប្បុរសជននៅក្រុងប៉ោយប៉ែត ថវិកាចំនួន ៥.៥០០ ដុល្លារ

**គ-វេជ្ជបញ្ជាស្ថាបនាជាតិ**

- ១-លោក គឹម ចាន់ដេន អ្នកស្រី ស៊ីម ឃឹមឆាម សប្បុរសជន នៅអូស្ត្រាលី ថវិកាចំនួន ៤.០៥០ ដុល្លារ
- ២-ឧបាសិកា គិត វាសនា (ហៅប៉ាក់) អ្នកស្រីជា ភ្នំម៉ុំ សប្បុរសជននៅក្រុងសិរីសោភ័ណ ថវិកាចំនួន៣.១០០ ដុល្លារ
- ៣-ឧបាសិកា ផល ចំរើន សប្បុរសជននៅក្រុងសិរីសោភ័ណ ថវិកាចំនួន ៣.០០០ ដុល្លារ

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសមាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដ្ឋានមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៧៧.៣.១៧៧.២០១

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** តម្លើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- |    |               |                    |         |       |
|----|---------------|--------------------|---------|-------|
| ១- | លោកវរសេនីយ៍ទោ | <b>ទុន ចារឹក</b>   | អគ្គលេខ | ៥៦៣៥២ |
| ២- | លោកវរសេនីយ៍ទោ | <b>ឈាន ភារិទ្ធ</b> | អគ្គលេខ | ៦៧៦០៨ |
| ៣- | លោកវរសេនីយ៍ទោ | <b>ច័ន្ទ សំរុំ</b> | អគ្គលេខ | ៦៨៣០១ |
| ៤- | លោកវរសេនីយ៍ទោ | <b>សុខ ហុន</b>     | អគ្គលេខ | ០៦២៨២ |
| ៥- | លោកវរសេនីយ៍ទោ | <b>ហេង សុផន</b>    | អគ្គលេខ | ០៥២៩២ |

៦- លោកវេសេនីយ៍ទោ **រៀង បូណារ៉ុន** អគ្គលេខ ០១១១២

៧- លោកវេសេនីយ៍ទោ **តូច សុគន្ធា** អគ្គលេខ ០៤៨២៨ ។

**មាត្រា ២** : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥



- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: **៧៧៤. អនក្រ. បក**

**អនុក្រឹត្យ**  
**ស្តីពី**  
**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃ គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១២ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

**សម្រេច**

**មាត្រា ១:** ត្រូវបានតែងតាំងលោក **លន ធីរិន្ទ** ជាប្រធានអង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

**មាត្រា ២:** បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៣:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាករ ។

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួងកា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧៧.៥.១៤៧.២១

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ**

ស្តីពី

**ការដំឡើងឋានន្តរស័ក្តិ នាយទាហាន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិថ្នាក់ អែសនីយ័ត រាជរដ្ឋាភិបាលនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- ១-អែសនីយ័ត **លីម សេងសារ** អត្តលេខ ០២៤៧៨៧ ជំនួយការលេខាធិការដ្ឋាន  
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ២-អែសនីយ័ត **គីម ធុឡានី** អត្តលេខ ០២៤៨០៨ ជំនួយការលេខាធិការដ្ឋាន  
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៣-អែសនីយ័ត **គូច នារីមឡាន** អត្តលេខ ០១៣៩៩១ នាយរងការិយាល័យពិសោធន៍  
នាយកដ្ឋានការពារគីមីសាស្ត្រ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៤-អែសនីយ័ត **គង់ សាឡើង** អត្តលេខ ០២៤៩១១ ជំនួយការ លោកជំទាវ ឪ មនដារី

៥-វរសេនីយ៍ទោ **សិរីម គឹមហាក់** អគ្គលេខ ០២៤៨៦៦ ជំនួយការ ឯកឧត្តម ពេជ្រ ឃៀន

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧០២ រ.ជ.ក. ប.ក

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ**

ស្តីពី

**ការដំឡើងឋានន្តរស័ក្តិ នាយទាហាន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិថ្នាក់ អ័រសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- ១-អ័រសេនីយ៍ទោ **សុខ សុផល** អគ្គលេខ ០២៤៦០៤ នាយលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការ រដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ២-អ័រសេនីយ៍ទោ **កៅ សារ៉ាន់** អគ្គលេខ ១៤៩៦៦៨ នាយការិយាល័យព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ៣-អ័រសេនីយ៍ទោ **ជែន ដាឌុន្ត** អគ្គលេខ ១០៧៧៨៩ នាយលេខាធិការដ្ឋាន នាយកដ្ឋានតម្កល់ ឯកសារ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ៤-អ័រសេនីយ៍ទោ **សុន ពេជ្រពិធីរូប** អគ្គលេខ ០៤៨៥០៤ នាយលេខាធិការដ្ឋានទីប្រឹក្សា អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ៥-អ័រសេនីយ៍ទោ **សំរេង ម៉ីន្ទារ៉ាត្ត** អគ្គលេខ ០៦៨១៣៩ នាយការិយាល័យបកប្រែភាសាបរទេស អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ៦-អ័រសេនីយ៍ទោ **ជូ ភាវ** អគ្គលេខ ២២២០២៥ ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ



៧-វរសេនីយ៍ទោ	ហាក់ នី	អគ្គលេខ ០៣៧៦៣០	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៨-វរសេនីយ៍ទោ	ឌី ពៅ	អគ្គលេខ ០២៤៥៥៦	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៩-វរសេនីយ៍ទោ	សេ សុគន្ធា	អគ្គលេខ ០៤១៩៥៣	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១០-វរសេនីយ៍ទោ	ហួត ពៅ	អគ្គលេខ ០១៣៦៩៣	ជំនួយការ ឯកឧត្តម ប៉ាង ធារ័
១១-វរសេនីយ៍ទោ	ឡុច សាម៉ុន	អគ្គលេខ ០២៤៥៧៤	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១២-វរសេនីយ៍ទោ	ហ៊ុន ចន្ទឆ្នោត	អគ្គលេខ ០៣១៨៦៥	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១៣-វរសេនីយ៍ទោ	ជ័យ ចន្ទ	អគ្គលេខ ០២៤៥៧៤	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១៤-វរសេនីយ៍ទោ	ប្រាក់ ចំរើន	អគ្គលេខ ០៣៣២៤៤	ជំនួយការ ឯកឧត្តម ឈុំ សុជាត
១៥-វរសេនីយ៍ទោ	សេ ឆន្ទា	អគ្គលេខ ០៥១១០៧	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១៦-វរសេនីយ៍ទោ	សេង សុជាតិ	អគ្គលេខ ០២២៣១៤	ជំនួយការ ឯកឧត្តម អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ
១៧-វរសេនីយ៍ទោ	ម៉ុំ ឈិន	អគ្គលេខ ០១៣៧៥៨	ជំនួយការ ឯកឧត្តម ឡុយ សម្បត្តិ
១៨-វរសេនីយ៍ទោ	ខឿក មិន	អគ្គលេខ ០១៣៧១៦	ជំនួយការ ឯកឧត្តម ដៅ សាខន
១៩-វរសេនីយ៍ទោ	ម៉ុក ឆន្ទី	អគ្គលេខ ១៣៨៧៦២	កងការពារ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
២០-វរសេនីយ៍ទោ	សំគុល សុចិត្រា	អគ្គលេខ ០៦៧៦៧៥	ជំនួយការ ឧទ្ធកាល័យ រដ្ឋមន្ត្រី ក្រសួងការពារជាតិ
២១-វរសេនីយ៍ទោ	អាន សុវិជ្ជា	អគ្គលេខ ០២៤១៤៦	មេបញ្ជាការរង កងរាជអាវុធបត្តិខេត្តកំពង់ស្ពឺ

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាក្រៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: **៧៧ អនក្រ.បក**



**អនុក្រឹត្យ**

**ស្តីពី**

**ការកែសម្រួល និងតែងតាំងមុខងារ នាយកដ្ឋាន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១:** កែសម្រួលមុខងារ នាយកដ្ឋានសេនីយ៍ **ជានិច្ច** អត្តលេខ ០០០១៨៣ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន បច្ចុប្បន្ន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ។

**មាត្រា ២:** តែងតាំងមុខងារ ឧត្តមសេនីយ៍ទោ **ហ៊ុន ម៉ានិត** អត្តលេខ០៧៥៥៥៥ ជា នាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន ។

**មាត្រា ៣:** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៤:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រុមក្រសួងសាមីនដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងខាងលើ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៥




**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា៤
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ០៧៧ អនក្រ. ១៥**

**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយសហមេត្រី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយសហមេត្រី ថ្នាក់ **ទីបី** ជូនបុគ្គលិកសាលាអន្តរជាតិភ្នំពេញ ចំនួន ០៥ រូប ដែលមានស្នាដៃល្អក្នុងការស្វែងរកថវិកាសម្រាប់បង្កើតសាលាអន្តរជាតិមួយនៅរាជធានីភ្នំពេញ និងជួយបង្កើនគុណភាពលើវិស័យអប់រំនៅកម្ពុជា ដូចមានរាយនាមខាងក្រោម ៖

- |                    |  |
|--------------------|--|
| ១-Barry Sutherland | Director , ISPP (Canadian)                                     |
| ២-Dan Friendly     | Chair , ISSP Board of Trustees (American)                      |
| ៣-Paul Freer       | Treasurer, and former Chair , ISSP Board of Trustees (British) |
| ៤-Laura Watson     | Former Chair , ISSP Board of Trustees (British)                |
| ៥-Michael Hodgson  | Operations Administrator , ISSP (British)                      |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៧៧៧ អនក្រ.តត

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សម្រេច**

**មាត្រា ១.-** តែងតាំងមន្ត្រីរាជការចំនួន ០៣ រូប ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖

- ១- លោក **ហួន សុខភានាថ** មានឋានៈស្មើ អគ្គនាយករង
- ២- លោក **ប្រញូ សុភាណា** មានឋានៈស្មើ អគ្គនាយករង
- ៣- លោក **សៀន ច័ន្ទតារា** មានឋានៈស្មើ អគ្គនាយករង។

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១០០.០៧៧.៧២ ភក



**អនុក្រឹត្យ  
ស្តីពី**

**ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

**សម្រេច**

**មាត្រា ១.-**

ដាក់លោក **សូ សាឡុន** ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ឱ្យចូលនិវត្តន៍មុនកាលកំណត់តាមការស្នើសុំរបស់សាមីខ្លួន គិតចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥ ។

**មាត្រា ២.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៥

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១០០១... គ.ជ.ប



**អនុក្រឹត្យ  
ស្តីពី**

**ការតម្កល់ឯកសារសម្រាប់ប្រើប្រាស់របស់រដ្ឋ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** តម្កល់ឯកសារសម្រាប់ប្រើប្រាស់របស់រដ្ឋ ជូននាយសគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- លោកវរសេនីយ៍ទោ **ចេង សិរីធួន្យ** អត្តលេខ ០២២៨៣
- ២- លោកវរសេនីយ៍ទោ **ញាណ ជាតិ** អត្តលេខ ៥៤០២៧
- ៣- លោកវរសេនីយ៍ទោ **សុរ សារឹម** អត្តលេខ ០៤៨០៧
- ៤- លោកវរសេនីយ៍ទោ **ជឹម ពិរិយ្យ** អត្តលេខ ០៥៧៣៣ ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានក្រសួងក្រសួង
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៧៤ ស.ក.ក



**សេចក្តីសម្រេច  
ស្តីពី**

**ការបង្កើតក្រុមការងារអន្តរក្រសួង ទទួលបន្ទុករៀបចំតាក់តែង  
សេចក្តីព្រាងក្រមបរិស្ថាន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤០៣ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
- បានឃើញអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
- បានឃើញចំណាស់រដ្ឋមន្ត្រីអនុលោមតាមសេចក្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
- យោងតាមតម្រូវការចាំបាច់

**សម្រេច**

**ប្រការ ១.-**

បង្កើតក្រុមការងារអន្តរក្រសួង ទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងក្រមបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ដែលមានសមាសភាព ដូចខាងក្រោម៖



១. ឯកឧត្តម សាយ សំរោង	រដ្ឋមន្ត្រីក្រសួងបរិស្ថាន	ប្រធាន
២. ឯកឧត្តម ភីកអ៊ែត សំរេច	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៣. ឯកឧត្តម ផៃ ម៉ីនឈឿន	អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន	អនុប្រធាន
៤. ឯកឧត្តម ម៉ែន សុផល	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៥. ឯកឧត្តម ភីក វិទ្ធី	រដ្ឋលេខាធិការក្រសួងយុត្តិធម៌	សមាជិក
៦. ឯកឧត្តម អ៊ុច ហុកលីម	អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៧. ឯកឧត្តម កៅ ឆារ៉ូ	អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល	សមាជិក
៨. ឯកឧត្តម ឌីង ស៊ីនី	អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៩. ឯកឧត្តម ណី លន់	អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១០. ឯកឧត្តម ឆៀង សារ៉េន	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១១. ឯកឧត្តម លី ស៊ីមភាំង	អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១២. ឯកឧត្តម ទួច វិសាលសុខ	អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៣. ឯកឧត្តម ហ៊ុំ វ៉ែន:	អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១៤. ឯកឧត្តម សុរៈ ឌីម៉ា	អនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ	សមាជិក
១៥. ឯកឧត្តម ហ្វាន ផល្លា	សមាជិកក្រុមប្រឹក្សាអ្នកច្បាប់	សមាជិក
១៦. ឯកឧត្តម សៅ ខោនសំរ	សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌	សមាជិក
១៧. ឯកឧត្តម តាវ សុវុឌ្ឍី	អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន	សមាជិក
១៨. ឯកឧត្តម ហេង ណារ៉េត	អគ្គនាយកគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន	សមាជិក
១៩. ឯកឧត្តម ចាយ សាមិត្ត	អគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន	សមាជិក
២០. ឯកឧត្តម សែម សាឡើន	អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន	សមាជិក





២១. ឯកឧត្តម <b>និន ពន្លក</b>	អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព	សមាជិក
២២. ឯកឧត្តម <b>ង វុឌ្ឍី</b>	ប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុក តាក់តែងសេចក្តីព្រាងក្រមបរិស្ថាន	សមាជិក
២៣. ឯកឧត្តម <b>ស៊ីម សុខម្ម</b>	ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេស ទទួលបន្ទុកតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន	លេខាធិការ


**ប្រការ ២.-**

ក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្តីព្រាងក្រមបរិស្ថាន មានតួនាទី និងភារកិច្ចដូចតទៅ៖

- ដឹកនាំកិច្ចការរៀបចំតាក់តែងសេចក្តីព្រាងក្រមបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា
- បង្កើតយន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន ក៏ដូចជាជាមួយដៃគូអភិវឌ្ឍន៍ នានាដែលពាក់ព័ន្ធ ដើម្បីជំរុញល្បឿន និងបង្កើនប្រសិទ្ធភាពនៃការប្រមូលចងក្រងលិខិតុបករណ៍គតិយុត្ត ជាតិ-អន្តរជាតិ ទិន្នន័យ-ព័ត៌មានវិទ្យាសាស្ត្រ និង/ឬបច្ចេកទេសនានា សំដៅកសាងបាននូវមូលដ្ឋានរួម ក្នុងការរៀបចំតាក់តែងបទប្បញ្ញត្តិនៃសេចក្តីព្រាងក្រមបរិស្ថាន ប្រកបដោយគុណភាពខ្ពស់
- លើកសំណើសុំគោលការណ៍ណែនាំ និងអនុសាសន៍ពីរាជរដ្ឋាភិបាល ដើម្បីកំណត់អំពីចក្ខុវិស័យសម្រាប់ តម្រង់ទិសកិច្ចការបរិស្ថាន ការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវកិច្ចគាំពារបរិស្ថាន គុណភាព រវាងការអភិរក្សនិងការអភិវឌ្ឍ ការរស់នៅប្រកបដោយចីរភាព ក៏ដូចជាការធ្វើសនិទានកម្មការប្រើប្រាស់ ធនធានធម្មជាតិឱ្យបានសមស្រប
- ផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេសតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន ដើម្បីដោះស្រាយបញ្ហា វិវាទបទដ្ឋានគតិយុត្ត វិវាទសមត្ថកិច្ច ឬយុត្តាធិការដែលមាននៅក្នុងប្រព័ន្ធគតិយុត្តបច្ចុប្បន្ន ទាក់ទងនឹង កិច្ចការគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងៗទៀត
- ធ្វើសេចក្តីរាយការណ៍ជូនរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពនៃការងារ បញ្ហាប្រឈម និងលើកសំណើដំណោះ ស្រាយនានា ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច តាមការចាំបាច់
- ផ្តល់យោបល់និងជម្រើសល្អៗ ជូនរាជរដ្ឋាភិបាល ដើម្បីបន្ថែម ផ្លាស់ប្តូរ និងកែសម្រួលនូវគោលការណ៍ និងយន្តការនានាដែលចាំបាច់សម្រាប់ធានាឱ្យយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ ទាក់ទងនឹងវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិមានលក្ខណៈស៊ីសង្វាក់ និងមានសង្គតភាពល្អ
- បំពេញតួនាទី ភារកិច្ចផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។

**ប្រការ ៣.-**

ក្រុមការងារអន្តរក្រសួងទទួលបន្ទុកតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា មាន ក្រុមការងារបច្ចេកទេស និងលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំសេចក្តីព្រាងក្រម



បរិស្ថាន ដែលត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ០១៤ ស.ស.រ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ របស់ ក្រសួងបរិស្ថាន ជាសេនាធិការ ដើម្បីជួយសម្រួលការអនុវត្តតួនាទី និងភារកិច្ចខាងលើ។

**ប្រការ ៤.-**

សមាជិកក្រុមការងារនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

**ប្រការ ៥.-**

ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់គ្រា និងថវិការបស់ក្រសួងបរិស្ថាន ដើម្បីសម្រួលការងាររបស់ខ្លួន។

**ប្រការ ៦.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ចែងក្នុងប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

**កន្លែងទទួល ៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ០៧០ សសរ



**សេចក្តីសម្រេច**

**ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ ១ ៖** ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការ **អភិវឌ្ឍក្រោយឆ្នាំ ២០១៥** និងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧០ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់មាតុប្រទេសវិញ ។

**ប្រការ ២ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ...សហវ.ៈ

**ប្រកាសអន្តរក្រសួង**

**ស្តីពី**

**ការបង្កើតរដ្ឋទេស្យបុរេប្រទានសម្រាប់ឆ្នាំ២០១៥**  
**របស់វិទ្យាស្ថានជាតិអប់រំ**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**នាយកវិទ្យាស្ថានជាតិអប់រំ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(ទំព័រទី១)



- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ ប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ ១៦២ អយក.ប្រក ចុះថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

**សង្ខេប**

**ប្រការ ១ ៖**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក ៦០ "ការទិញ", ជំពូក៦១ "សេវាកម្ម", ជំពូក ៦២ "អត្ថប្រយោជន៍សង្គម", ជំពូក ៦៤ "បន្ទុកបុគ្គលិក" នៅវិទ្យាស្ថានជាតិអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ ។

**ប្រការ ២ ៖**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ ៣ ៖**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ ៤ ៖**

នាយកឧទ្ធកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកវិទ្យាស្ថានជាតិអប់រំ ប្រធានគ្រប់អង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៥



**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**បណ្ឌិត អុន ព័ន្ធមុនីរ័ត្ន**



**នាយកវិទ្យាស្ថានជាតិអប់រំ**

**បណ្ឌិត សៅរៀង សុវណ្ណារ៉ា**

- កន្លែងទទួល ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ៤
  - រាជកិច្ច
  - ឯកសារ
  - កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា  
វិទ្យាស្ថានជាតិអប់រំ

តារាងឧបសម្ព័ន្ធរដ្ឋប្រែប្រួលប្រទាន  
ថវិកា កម្មវិធីស្តីពី ២០១៥ របស់វិទ្យាស្ថានជាតិអប់រំ

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកតាតិកជារៀល

លេខ កម្មវិធី	លេខ គណនី	នាមមុខចំណាយ	ប្រាក់បញ្ញើ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
			១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/២	
សរុប (I+II)			8,569,900,000	3,716,100,000	1,309,838,800	2,406,261,200	327,459,700	35.2%	
I. ឥណទានតាមជំពូកដោយមិនគិតបញ្ចូលចំណាយប្រាក់រយសកកម្ម			7,594,200,000	2,740,400,000	334,674,000	2,405,726,000	83,668,500	12.2%	
ក្នុងប្រទេស									
60		ការទំល្ហ	1,331,200,000	939,200,000	173,420,000	765,780,000	43,355,000	18.5%	
6001		សម្ភារៈអ្នកផ្គត់ផ្គង់ថែទាំ	10,000,000	10,000,000	10,000,000	-	2,500,000	100.0%	
60011		សម្ភារៈអ្នកផ្គត់ផ្គង់ថែទាំ	6,000,000	6,000,000	6,000,000	-	1,500,000	100.0%	
60015		ប្រេងឥន្ធនៈ និងប្រេងអ៊ីត	4,000,000	4,000,000	4,000,000	-	1,000,000	100.0%	
6002		សម្ភារៈអ្នកផ្គត់ផ្គង់ផ្នែករដ្ឋបាល	403,400,000	403,400,000	63,000,000	340,400,000	15,750,000	15.6%	
60021		សម្ភារៈការិយាល័យ និងឯកសារ	394,400,000	394,400,000	54,000,000	340,400,000	13,500,000	13.7%	
60022		សៀវភៅមើល និងឯកសារ	9,000,000	9,000,000	9,000,000	-	2,250,000	100.0%	
6003		សៀវភៅអាហារ និងធនធានលកសិកម្ម	84,500,000	84,500,000	33,120,000	51,380,000	8,280,000	39.2%	
60031		សៀវភៅ	81,300,000	81,300,000	29,920,000	51,380,000	7,480,000	36.8%	
60033		ព្រះនិងកូនតូច	3,200,000	3,200,000	3,200,000	-	800,000	100.0%	
6004		សំលៀកបំពាក់ និងការតុបតែង	8,000,000	-	-	-	-	#DIV/0!	
60041		ឯកសណ្ឋាន	8,000,000	-	-	-	-	#DIV/0!	
6005		សម្ភារៈភូមិភាគ សម្ភារៈ និងសម្ភារៈបរិក្ខារ	441,300,000	441,300,000	67,300,000	374,000,000	16,825,000	15.3%	
60051		សម្ភារៈ និងបរិក្ខារបច្ចេកទេស	369,400,000	369,400,000	9,400,000	360,000,000	2,350,000	2.5%	
60052		សម្ភារៈ	15,700,000	15,700,000	15,700,000	-	3,925,000	100.0%	
60053		សម្ភារៈប្រើប្រាស់	56,200,000	56,200,000	42,200,000	14,000,000	10,550,000	75.1%	
6006		ថាមពល និងទឹក	384,000,000	-	-	-	-	#DIV/0!	
60061		អគ្គិសនី	300,000,000	-	-	-	-	#DIV/0!	
60062		ទឹក	84,000,000	-	-	-	-	#DIV/0!	
61		សេវាកម្ម	428,800,000	382,000,000	105,800,000	276,200,000	26,450,000	27.7%	
6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	24,000,000	230,000,000	56,000,000	174,000,000	14,000,000	24.3%	
6105		ការថែទាំ និងជួសជុល	136,000,000	136,000,000	15,000,000	121,000,000	3,750,000	11.0%	
61052		ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	42,000,000	42,000,000	11,000,000	31,000,000	2,750,000	26.2%	
61054		ការថែទាំបណ្តាញផ្សេងៗ	42,000,000	42,000,000	11,000,000	31,000,000	2,750,000	26.2%	





ល.រ	ឈ្មោះ	ប្រភេទ	តម្លៃ	ភាគរយ
6406	ប្រាក់វិភាជន៍ដើមប្រាក់ប្រើប្រាស់	22,200,000.00	-	#DIV/0!
64061	កូនមានអាយុក្រោម ១៥ឆ្នាំ	9,200,000	-	#DIV/0!
64062	កូនរៀនអនុវិទ្យាល័យវិទ្យាល័យ	8,100,000	-	#DIV/0!
64063	ប្រាក់បំណាច់អ្នកក្នុងបន្តិក	4,900,000	-	#DIV/0!
62	អនុវិទ្ធនាយកសន្តិភូ	1,297,900,000	20,000,000	1.5%
6202	ធិន្ទយសដ្ឋមលប្រជាពលរដ្ឋ	1,297,900,000	20,000,000	1.5%
62025	អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវក្នុងប្រទេស	1,297,900,000	20,000,000	1.5%
II. ឥណទានសម្រាប់ចំណាយប្រាក់របស់កម្ពុជាក្នុងប្រទេស		975,700,000	975,164,800	99.9%
6112	ចំណាយទូទាត់សេវាកម្មក្នុងប្រទេស	975,700,000	975,164,800	99.9%
61121	សេវាកម្មប្រឹក្សាជំនួញ	106,300,000	106,104,800	99.8%
61122	សេវាកម្មបេសកកម្ម	114,500,000	114,440,000	99.9%
61123	សេវាកម្មស្ថាប័ន	754,900,000	754,620,000	100.0%

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥

អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

*[Signature]*

បណ្ឌិត ច័ន្ទ ផល្លាស្រី

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៥

អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

*[Signature]*

បណ្ឌិត ផល្លា ផល្លាស្រី

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករងទទួលបន្ទុកគណនេយ្យ

*[Signature]*



បណ្ឌិត ទូច ភិក្ខុ

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករងទទួលបន្ទុកគណនេយ្យ

*[Signature]*

បណ្ឌិត ស៊ី ផល្លា







**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ. ៣៧០...សហវ. ៧៧៧

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋទេស្យបុរេប្រទានសម្រាប់ឆ្នាំ២០១៥**  
**របស់សាកលវិទ្យាល័យបាភ័ជំបន**

**រដ្ឋមន្ត្រី**  
**ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**សាកលវិទ្យាធិការ**  
**សាកលវិទ្យាល័យបាភ័ជំបន**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកា គណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាម រដ្ឋទេយ្យបុរាណប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ ១៦២ អយក.ប្រក ចុះថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

**សង្ខេប**

**ប្រការ ១ ៖**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរាណប្រទានជំពូក ៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក ៦២ “អត្ថប្រយោជន៍សង្គម”, ជំពូក ៦៤ “បន្ទុកបុគ្គលិក” នៅសាកលវិទ្យាល័យបាត់ដំបង នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរាណប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរាណប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ។

**ប្រការ ២ ៖**

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរាណប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរាណប្រទាន។

**ប្រការ ៣ ៖**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ ៤ ៖**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យបាត់ដំបង ប្រធានគ្រប់អង្គការក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ កុម្ភៈ ឆ្នាំ ២០១៥

  
**រដ្ឋមន្ត្រី**  
**ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
  
**បណ្ឌិត. អន ណ័ន្ទមុនីវង្ស**

**សាកលវិទ្យាល័យបាត់ដំបង**  
**សាកលវិទ្យាល័យបាត់ដំបង**  
  
  
**ស្រីសុខ ឯងធីន**

- កន្លែងទទួល ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ៤
  - រាជកិច្ច
  - ឯកសារ
  - កាលប្បវត្តិ

1



ឆ្នាំទី១៥ លេខ ៧៣ សប្តាហ៍ទី ១ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥ រាជកិច្ច ទំព័រ ៧៩២៩

ក្រសួងអប់រំ យុវជន និងកីឡា  
សាកលវិទ្យាល័យជាតិស៊ីម

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធផ្សេងៗនៃប្រាក់ចំណូល  
ថវិកាគន្លឹះវិធានការ២០១៥ របស់សាកលវិទ្យាល័យជាតិស៊ីម

ឯកតាគិតជា រៀល

ជំពូក	ឆ្នាំ	អនុគណនី	ឈ្មោះប្រភេទចំណូល	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៥	ដែលជ្រើសរើស	រដ្ឋប្រើប្រាស់	ទូទាត់ចម្រុះ	រដ្ឋប្រើប្រាស់	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/៥
<b>សរុប (I + II)</b>				4,031,200,000	2,175,200,000	540,149,000	1,635,051,000	135,037,250	24.8%
<b>I. ឥណទានតាមជំពូកដោយមិនគិតបញ្ចូលចំណាយ</b>									
<b>ប្រាក់របស់កម្មក្នុងប្រទេស</b>				3,942,200,000	2,086,200,000	463,400,000	1,622,800,000	115,850,000	22.2%
60			<b>ការទិញ</b>	2,302,700,000	1,473,300,000	280,600,000	1,192,700,000	70,150,000	19.0%
	6001		<b>សង្គ្រោះផ្គត់ផ្គង់ថែទាំ</b>	141,100,000	91,100,000	61,100,000	30,000,000	15,275,000	67.1%
		60011	សង្គ្រោះផ្គត់ផ្គង់សង្គ្រោះនិងអនាម័យ	17,100,000	17,100,000	17,100,000	-	4,275,000	100.0%
		60012	សង្គ្រោះផ្គត់ផ្គង់សម្រាប់ថែទាំអាការ្យប្រាសាទ និងស្ថានីយ៍ផ្សេងៗ	50,000,000	-	-	-	-	#DIV/0!
		60013	សង្គ្រោះផ្គត់ផ្គង់សម្រាប់ថែទាំផ្លូវ ភ្នំភ្នំ និងស្ថានីយ៍	40,000,000	40,000,000	20,000,000	20,000,000	5,000,000	50.0%
		60014	សង្គ្រោះផ្គត់ផ្គង់សម្រាប់ថែទាំសង្គ្រោះឧបករណ៍	20,000,000	20,000,000	10,000,000	10,000,000	2,500,000	50.0%
		60015	ប្រេងកន្ទួន និងប្រេងរ៉ាស៊ីន	4,000,000	4,000,000	4,000,000	-	1,000,000	100.0%
		60018	សង្គ្រោះផ្គត់ផ្គង់ថែទាំផ្សេងៗ	10,000,000	10,000,000	10,000,000	-	2,500,000	100.0%
	6002		<b>សង្គ្រោះផ្គត់ផ្គង់ផ្នែករដ្ឋបាល</b>	178,300,000	178,300,000	65,000,000	113,300,000	16,250,000	36.5%
		60021	សង្គ្រោះការិយាល័យនិងការងារបោះពុម្ព	131,400,000	131,400,000	30,000,000	101,400,000	7,500,000	22.8%
		60022	សៀវភៅមើលនិងឯកសារ	46,900,000	46,900,000	35,000,000	11,900,000	8,750,000	74.6%
	6003		<b>ស្បៀងអាហារនិងផលិតផលកសិកម្ម</b>	51,800,000	51,800,000	51,800,000	-	12,950,000	100.0%
		60032	ថវិកាសត្វ	11,000,000	11,000,000	11,000,000	-	2,750,000	100.0%
		60033	ពូជនិងកូនរុក្ខជាតិ	7,800,000	7,800,000	7,800,000	-	1,950,000	100.0%
		60034	ផលិតផលការពារសុខុមាលភាពរុក្ខជាតិ និងដី	18,000,000	18,000,000	18,000,000	-	4,500,000	100.0%
		60035	ពូជសត្វ និងសត្វ និងវត្ថុធាតុសម្រាប់សុភោជន	10,000,000	10,000,000	10,000,000	-	2,500,000	100.0%
		60038	ស្បៀងអាហារនិងផលិតផលកសិកម្មផ្សេងៗ	5,000,000	5,000,000	5,000,000	-	1,250,000	100.0%
	6004		<b>សំលៀកបំពាក់និងការគុបតែង</b>	43,000,000	43,000,000	33,000,000	10,000,000	8,250,000	76.7%
		60041	ឯកសណ្ឋាន	15,000,000	15,000,000	5,000,000	10,000,000	1,250,000	33.3%
		60042	សំលៀកបំពាក់ការពារសុវត្ថិភាព	3,000,000	3,000,000	3,000,000	-	750,000	100.0%
		60043	មេដាយ(គ្រឿងកម្សិរិយម)	5,000,000	5,000,000	5,000,000	-	1,250,000	100.0%
		60048	សំលៀកបំពាក់និងការគុបតែងផ្សេងៗ	20,000,000	20,000,000	20,000,000	-	5,000,000	100.0%
	6005		<b>សង្គ្រោះតូចតាច សង្គ្រោះ និងសង្គ្រោះបរិក្ខារ</b>	1,216,700,000	1,104,100,000	64,700,000	1,039,400,000	16,175,000	5.9%
		60051	សង្គ្រោះនិងបរិក្ខារបច្ចេកទេស	980,200,000	980,200,000	32,800,000	947,400,000	8,200,000	3.3%
		60052	សង្គ្រោះបរិក្ខារ	104,600,000	-	-	-	-	#DIV/0!
		60053	សង្គ្រោះប្រើប្រាស់	123,900,000	123,900,000	31,900,000	92,000,000	7,975,000	25.7%
		60054	សង្គ្រោះនិងឧបករណ៍នីកសញ្ញា	8,000,000	-	-	-	-	#DIV/0!
	6006		<b>ថាមពលនិងទឹក</b>	660,000,000	-	-	-	-	#DIV/0!
		60061	អគ្គិសនី	600,000,000	-	-	-	-	#DIV/0!
		60062	ទឹក	60,000,000	-	-	-	-	#DIV/0!
	6007		<b>សង្គ្រោះបរិក្ខារថែទាំសុខភាព</b>	5,000,000	5,000,000	5,000,000	-	1,250,000	100.0%
		60072	សង្គ្រោះបរិក្ខារពេទ្យ	4,000,000	4,000,000	4,000,000	-	1,000,000	100.0%
		60078	សង្គ្រោះបរិក្ខារថែទាំសុខភាពផ្សេងៗ	1,000,000	1,000,000	1,000,000	-	250,000	100.0%
	6098		<b>សង្គ្រោះផ្គត់ផ្គង់ផ្សេងៗ</b>	6,800,000	-	-	-	-	#DIV/0!
61			<b>សេវាកម្ម</b>	635,100,000	550,100,000	164,800,000	385,300,000	41,200,000	30.0%
		6101	កិច្ចសន្យាថែទាំសេវាជាមួយសហគ្រាស	7,200,000	7,200,000	7,200,000	-	1,800,000	100.0%
		6102	ការជួលមធ្យោបាយដឹកជញ្ជូន	46,900,000	46,900,000	5,000,000	41,900,000	1,250,000	10.7%
		6104	សេវាបណ្តុះបណ្តាលបុគ្គលិក គ្រូបង្រៀន និងបេក្ខជន	20,000,000	20,000,000	5,000,000	15,000,000	1,250,000	25.0%
		6105	<b>ការថែទាំនិងជួសជុល</b>	195,200,000	195,200,000	64,200,000	131,000,000	16,050,000	32.9%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	120,300,000	120,300,000	10,300,000	110,000,000	2,575,000	8.6%
		61053	ការថែទាំនិងជួសជុលផ្លូវ ផ្លូវលំ ភ្នំភ្នំ និងស្ថានីយ៍	9,000,000	9,000,000	9,000,000	-	2,250,000	100.0%
		61054	ការថែទាំបណ្តាញផ្សេងៗ	18,000,000	18,000,000	7,000,000	11,000,000	1,750,000	38.9%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	12,000,000	12,000,000	12,000,000	-	3,000,000	100.0%



ឆ្នាំទី១៥ លេខ ៧៣ សប្តាហ៍ទី ១ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥ រាជកិច្ច ទំព័រ ៧៩៣០

ជំពូក	គណនី	អនុគណនី	រាយមុខចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៥	ដែលជ្រើសរើស	រដ្ឋប្បវេណីប្រធាន	ទូទាត់ចម្លង	រដ្ឋប្បវេណីប្រធាន	
				១	២	៣	៤ = ២.៣	៥ = ៣/៤	៦ = ៣/២
		61057	ការថែទាំនិងជួសជុលសង្គារៈ និងឧបករណ៍បច្ចេកទេស	30,900,000	30,900,000	20,900,000	10,000,000	5,225,000	67.6%
		61058	ការថែទាំនិងជួសជុលផ្សេងៗ	5,000,000	5,000,000	5,000,000	-	1,250,000	100.0%
		6108	សេរីយ៉ាដឹកជញ្ជូន	15,000,000	15,000,000	15,000,000	-	3,750,000	100.0%
		61081	សង្គារៈនិងទំនិញ	15,000,000	15,000,000	15,000,000	-	3,750,000	100.0%
		6110	ទំនាក់ទំនងអាជីវកម្មនិងផ្សព្វផ្សាយ	193,400,000	193,400,000	48,100,000	145,300,000	12,025,000	24.9%
		61101	សេរីយ៉ាទទួលបានភ្នាក់ងារ	11,900,000	11,900,000	8,900,000	3,000,000	2,225,000	74.8%
		61102	សេរីយ៉ាទទួលបានភ្នាក់ងារ	51,800,000	51,800,000	7,000,000	44,800,000	1,750,000	13.5%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	60,000,000	60,000,000	8,000,000	52,000,000	2,000,000	13.3%
		61104	ចំណាយរៀបចំកិច្ចប្រជុំ	20,000,000	20,000,000	3,000,000	17,000,000	750,000	15.0%
		61105	ចំណាយសម្រាប់ប្រតិបត្តិការងារនៅក្នុងនិងក្រៅប្រទេស	18,300,000	18,300,000	4,000,000	14,300,000	1,000,000	21.9%
		61106	ចំណាយសម្រាប់ការតភ្ជាប់ទៅក្នុងនិងក្រៅប្រទេស	18,200,000	18,200,000	4,000,000	14,200,000	1,000,000	22.0%
		61107	ការយល់ដឹងនិងផ្សព្វផ្សាយពាណិជ្ជកម្ម	8,200,000	8,200,000	8,200,000	-	2,050,000	100.0%
		61108	សេរីយ៉ាទទួលបានភ្នាក់ងារនិងផ្សព្វផ្សាយផ្សេងៗ	5,000,000	5,000,000	5,000,000	-	1,250,000	100.0%
		6111	ចំណាយលើការងារសេរីយ៉ាដឹកជញ្ជូន	12,700,000	12,700,000	12,700,000	-	3,175,000	100.0%
		61111	ចំណាយលើការងារសេរីយ៉ាដឹកជញ្ជូន	4,700,000	4,700,000	4,700,000	-	1,175,000	100.0%
		61112	ចំណាយលើការងារសេរីយ៉ាដឹកជញ្ជូន	6,500,000	6,500,000	6,500,000	-	1,625,000	100.0%
		61118	ចំណាយលើការងារសេរីយ៉ាដឹកជញ្ជូនផ្សេងៗ	1,500,000	1,500,000	1,500,000	-	375,000	100.0%
		6113	ចំណាយទូទាត់សេរីយ៉ាដឹកជញ្ជូន	85,000,000	-	-	-	-	#DIV/0!
		61131	សេរីយ៉ាដឹកជញ្ជូន	35,000,000	-	-	-	-	#DIV/0!
		61132	សេរីយ៉ាបេសកកម្ម	20,000,000	-	-	-	-	#DIV/0!
		61133	សេរីយ៉ាស្តារ៉ា	30,000,000	-	-	-	-	#DIV/0!
		6114	សេរីយ៉ាប្រៃសណីយ៍និងទូរគមនាគមន៍	59,200,000	59,200,000	7,100,000	52,100,000	1,775,000	12.0%
		61141	សេរីយ៉ាប្រៃសណីយ៍	2,300,000	2,300,000	2,300,000	-	575,000	100.0%
		61142	សេរីយ៉ាទូរគមនាគមន៍	56,900,000	56,900,000	4,800,000	52,100,000	1,200,000	8.4%
		6198	សេរីយ៉ានិងសេវាកម្មផ្សេងៗ	500,000	500,000	500,000	-	125,000	100.0%
64			បច្ចេកវិទ្យាសាស្ត្រ	948,100,000	40,800,000	11,400,000	29,400,000	2,850,000	27.9%
		6402	លោកគណននិងប្រតិបត្តិការបច្ចេកវិទ្យាសាស្ត្រ	807,900,000	-	-	-	-	#DIV/0!
		64021	បៀវត្សបច្ចេកវិទ្យាសាស្ត្រ	404,100,000	-	-	-	-	#DIV/0!
		64022	ប្រាក់បំណាច់បច្ចេកវិទ្យាសាស្ត្រ	403,800,000	-	-	-	-	#DIV/0!
		6403	ស្ថានភាពប្រាក់បំណាច់ផ្សេងៗ	112,800,000	32,800,000.00	10,400,000.00	22,400,000.00	2,600,000.00	31.7%
		64032	ប្រាក់បំណាច់ប្រឡង-ប្រឡងប្រចាំថ្ងៃ	80,000,000	-	-	-	-	#DIV/0!
		64036	ប្រាក់បំណាច់ប្រឡងសិក្ខាសាលា	10,000,000	10,000,000	10,000,000	-	2,500,000.00	100.0%
		64038	ប្រាក់បំណាច់ផ្សេងៗ	22,800,000	22,800,000	400,000	22,400,000.00	100,000.00	1.8%
		6405	ប្រាក់វិភាគនិងសម្របសម្រួលប្រតិបត្តិការ	24,000,000.00	8,000,000.00	1,000,000.00	7,000,000.00	250,000.00	12.5%
		64051	មន្ត្រីមានជំនាញ	8,000,000	8,000,000	1,000,000	7,000,000	250,000	12.5%
		64052	អ្នកសំរាប់បច្ចេកវិទ្យាសាស្ត្រ	2,000,000	-	-	-	0	#DIV/0!
		64053	មរណៈភាព	4,000,000	-	-	-	0	#DIV/0!
		64055	ឧបត្ថម្ភសំរាប់អ្នកសំរាប់ការងារ	6,000,000	-	-	-	0	#DIV/0!
		64056	ប្រាក់បំណាច់សម្រាប់ការងារនិងទិញទំនិញ	4,000,000	-	-	-	0	#DIV/0!
		6406	ប្រាក់វិភាគនិងសម្របសម្រួលប្រតិបត្តិការ	3,400,000.00	-	-	-	-	#DIV/0!
		64061	កូនមានអាយុក្រោម ១៥ឆ្នាំ	2,500,000	-	-	-	0	#DIV/0!
		64063	ប្រាក់បំណាច់អ្នកក្នុងបន្ទប់	900,000	-	-	-	0	#DIV/0!
62			អត្ថប្រយោជន៍សង្គម	56,300,000	22,000,000	6,600,000	15,400,000.00	1,650,000	30.0%
		6202	ជំនួយសង្គមដល់ប្រជាពលរដ្ឋ	47,300,000	13,000,000	2,500,000	10,500,000	625,000	19.2%
		62022	និស្សិត	2,000,000	2,000,000	1,000,000	1,000,000	250,000	50.0%
		62025	អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវក្នុងប្រទេស	34,300,000	-	-	-	0	#DIV/0!
		62027	សំណង់ទូទាត់និងសេវាកម្មឧបត្ថម្ភសេវាសាធារណៈ	10,000,000	10,000,000	500,000	9,500,000	125,000	5.0%
		62028	ជំនួយសង្គមផ្សេងៗទៀត	1,000,000	1,000,000	1,000,000	-	250,000	100.0%
		6203	ឧបត្ថម្ភសម្រាប់ការងារនិងទិញទំនិញ	9,000,000.00	9,000,000.00	4,100,000.00	4,900,000.00	1,025,000.00	45.6%
		62031	ឧបត្ថម្ភសម្រាប់ការងារ	1,000,000	1,000,000	700,000	300,000	175,000	70.0%
		62032	ឧបត្ថម្ភសម្រាប់ការងារនិងទិញទំនិញ	1,000,000	1,000,000	1,000,000	-	250,000	100.0%
		62033	ឧបត្ថម្ភដំណើរការសិក្សា	1,000,000	1,000,000	1,000,000	-	250,000	100.0%
		62034	ឧបត្ថម្ភការងារប្រតិបត្តិការ	5,000,000	5,000,000	400,000	4,600,000	100,000	8.0%

ឆ្នាំទី១៥ លេខ ៧៣ សប្តាហ៍ទី ១ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥ រាជកិច្ច ទំព័រ ៧៩៣១

ជំពូក	គណនី	អនុគណនី	ឈ្មោះគម្រោង	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៥	ដែលជ្រើសរើស	រដ្ឋប្រចាំប្រទាន	ទូទាត់ចម្លង	រដ្ឋប្រចាំប្រទាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/៥
		62035	ឧបត្ថម្ភសហគមន៍កីឡាស្បែកជើង	1,000,000	1,000,000	1,000,000	-	250,000	100.0%
II. ឥណទានសម្រាប់ចំណាយប្រាក់បេសកកម្មក្នុងប្រទេស				89,000,000	89,000,000	76,749,000	12,251,000	19,187,250	86.2%
	6112		ចំណាយទូទាត់សេវាហិរញ្ញប្រទេស	89,000,000	89,000,000	76,749,000	12,251,000	19,187,250	86.2%
		61121	សេវាហិរញ្ញប្រទេស	21,000,000	21,000,000	18,132,000	2,868,000	4,533,000	86.3%
		61122	សេវាហិរញ្ញប្រទេស	12,000,000	12,000,000	10,617,000	1,383,000	2,654,250	88.5%
		61123	សេវាហិរញ្ញប្រទេស	50,700,000	50,700,000	42,700,000	8,000,000	10,675,000	84.2%
		61128	ចំណាយទូទាត់សេវាហិរញ្ញប្រទេសផ្សេងៗ	5,300,000	5,300,000	5,300,000	-	1,325,000	100.0%

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ២០១៥  
អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ



បណ្ឌិត ប៊ុន ច័ន្ទធីត

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១១ ខែ ០៣ ឆ្នាំ២០១៥  
ជ. អគ្គនាយក  
អគ្គនាយកដ្ឋានសិក្សា

ប្រធានអង្គការសិក្សាស្រាវជ្រាវ  
អង្គការសិក្សាស្រាវជ្រាវ និងកីឡា



ប៊ុន ច័ន្ទធីត

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១០ ខែ ០៣ ឆ្នាំ២០១៥  
ប្រធានការិយាល័យ  
រដ្ឋបាល និងហិរញ្ញវត្ថុ



អោ ច័ន្ទ

ថ្ងៃទី ១០ ខែ ០៣ ឆ្នាំ២០១៥  
រដ្ឋមន្ត្រីប្រចាំរដ្ឋបាល



បាត់ សុខា



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន



ស្រ្ទីង ឯមន្តីរ័ត្ន





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
លេខ. ២២២...សហវ. ២០១៥

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋទេសយុទ្ធប្រទានសម្រាប់ឆ្នាំ២០១៥**  
**របស់នាយកដ្ឋានអប់រំ យុវជន និង កីឡា**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធា រណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(ទំព័រទី១)



- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកា គណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាម រដ្ឋទេយ្យបុរេ ប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ ១៦២ អយក.ប្រក ចុះថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៥ ស្តីពីការដាក់ឱ្យ អនុវត្តអង្គភាពថវិកា
- យោងតាមកម្រិតការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**ប្រការ ១ ៖**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក ៦០ “ការទិញ”, ជំពូក ៦១ “សេវាកម្ម”, ជំពូក ៦៤ “បន្ទុកបុគ្គលិក” នៅនាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ ៥ នៃ ប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ ។

**ប្រការ ២ ៖**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។


**ប្រការ ៣ ៖**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។


**ប្រការ ៤ ៖**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរចនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានអប់រំកុមារតូច ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥



*(Signature)*



*(Signature)*

បណ្ឌិត. អន ណឿម ណីនី

បណ្ឌិត ហង់ ជួន ណារ៉ុន

- អនុលោមន្ទ្រី :**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ៤
  - រាជកិច្ច
  - ឯកសារ
  - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងអប់រំ យុវជន និងកីឡា  
លេខ: ១២១៧ អយក.ប.ជ

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥

គោរពជូន

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

កម្មវត្ថុ: សំណើសុំបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាម្សិលឆ្នាំ២០១៥ ចំនួន ៧២១,០២៥,០០០រៀល(ប្រាំពីររយម្ភៃមួយលាន ម្ភៃប្រាំបីពាន់រៀលគត់) សម្រាប់ទូទាត់ចំណាយដំណើរការរដ្ឋបាលរបស់នាយកដ្ឋានអប់រំកុមារតូច។

- យោង: - អនុក្រឹត្យលេខ ៨២ អនក្រ.ប្រក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- ប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលកណ្តាលថ្នាក់ជាតិ
  - សៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ របស់ក្រសួងអប់រំយុវជន និងកីឡា

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តមរដ្ឋមន្ត្រី មេត្តាជ្រាបថា ៖ ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំបង្កើតរដ្ឋទេយ្យបុរេប្រទានឆ្នាំ២០១៥ សម្រាប់នាយកដ្ឋានអប់រំកុមារតូច ដែលមានទឹកប្រាក់ចំនួន ៧២១,០២៥,០០០រៀល(ប្រាំពីររយម្ភៃមួយលាន ម្ភៃប្រាំបីពាន់រៀលគត់) ក្នុងមួយជុំ នៃរដ្ឋទេយ្យបុរេប្រទានទៅតាមចំណាត់ថ្នាក់ចំណាយដូចមានចែងក្នុងតារាងឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសអនុក្រឹត្យស្រាប់ សម្រាប់ទូទាត់មុខចំណាយមានលក្ខណៈចាំបាច់ជាបន្ទាន់ ។

អាស្រ័យហេតុនេះ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យលទ្ធភាពអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់នាយកដ្ឋានអប់រំកុមារតូច តាមការគូរ ។

សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវការកិត្តិយសខ្ពស់ពីខ្ញុំ



រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

- កាលប្បវត្តិ
- ឯកសារ

បណ្ឌិត ហង់ ជួន ណារ៉ុន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងអប់រំ យុវជន និងកីឡា  
នាយកដ្ឋានអប់រំកុមារភូមិ

តារាងឧបសម្ព័ន្ធនៃយុទ្ធសាស្ត្រប្រែទម្រង់វិភាគម៉ូឌីលីឆ្នាំ២០១៥  
របស់អង្គភាពវិភាគនាយកដ្ឋានអប់រំកុមារភូមិ ស្ថិតក្រោមកម្មវិធីទី១

ឯកតា: រៀល

ជំពូក	ឈ្មោះ	អនុធាន	រាយមុខចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៥	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤ = ២.៣	៥ = ៣/៤*១០០	៦ = ៣/១
សរុប (I + II)				3,509,900,000	3,387,900,000	2,884,100,000	503,800,000	721,025,000	85%
I. ឥណទានតាមជំពូកដោយមិនគិតបញ្ចូលចំណាយប្រាក់បេសកកម្មក្នុងប្រទេស				798,500,000	676,500,000	172,700,000	503,800,000	43,175,000	26%
60			ការទេញ	427,100,000	333,200,000	77,300,000	255,900,000	19,325,000	23%
	6001		សម្ភារផ្គត់ផ្គង់ថែទាំ	9,500,000	9,500,000	9,500,000	-	2,375,000	100%
		6001.1	សម្ភារផ្គត់ផ្គង់សម្ភារនិងអនាម័យ	3,000,000	3,000,000	3,000,000	-	750,000	100%
		6001.5	ប្រេងឥន្ធនៈនិងប្រេងរំកិល	6,500,000	6,500,000	6,500,000	-	1,625,000	100%
	6002		សម្ភារផ្គត់ផ្គង់ផ្នែករដ្ឋបាល	167,100,000	167,100,000	47,800,000	119,300,000	11,950,000	29%
		6002.1	សម្ភារការិយាល័យនិងការបោះពុម្ព	167,100,000	167,100,000	47,800,000	119,300,000	11,950,000	29%
	6003		ស្បៀងអាហារនិងផលិតផលកសិកម្ម	156,600,000	156,600,000	20,000,000	136,600,000	5,000,000	13%
		6003.1	ស្បៀង	156,600,000	156,600,000	20,000,000	136,600,000	5,000,000	13%
	6005		សម្ភារតូចតាច សង្ហារឹម និងសម្ភារបរិក្ខារ	93,900,000	-	-	-	-	#DIV/0!
		6005.1	សម្ភារនិងបរិក្ខារបច្ចេកទេស	36,000,000	-	-	-	-	#DIV/0!
		6005.2	សង្ហារឹម	57,900,000	-	-	-	-	#DIV/0!
61			សេវាកម្ម	310,400,000	304,400,000	84,400,000	220,000,000	21,100,000	28%
	6105		ការថែទាំនិងជួសជុល	39,000,000	39,000,000	39,000,000	-	9,750,000	100%
		6105.2	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	10,000,000	10,000,000	10,000,000	-	2,500,000	100%
		6105.4	ការថែទាំបណ្តាញផ្សេងៗ	5,000,000	5,000,000	5,000,000.0	-	1,250,000	100%
		6105.6	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	8,000,000	8,000,000	8,000,000.0	-	2,000,000	100%
		6105.7	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	15,000,000	15,000,000	15,000,000.0	-	3,750,000	100%
		6105.8	ការថែទាំនិងជួសជុលផ្សេងៗ	1,000,000	1,000,000	1,000,000.0	-	250,000	100%
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	265,400,000	265,400,000	45,400,000	220,000,000	11,350,000	17%
		6110.3	ប្រជុំ សិក្ខាសាលា និងសន្និសីទ	263,400,000	263,400,000	43,400,000	220,000,000	10,850,000	16%
		6110.4	ចំណាយរៀបចំពិធីបុណ្យ	2,000,000	2,000,000	2,000,000	-	500,000	100%
	6114		សេវាហ៊ុយប្រៃសណីយ៍និងទូរគមនាគមន៍	6,000,000	-	-	-	-	#DIV/0!
		6114.2	សេវាហ៊ុយទូរគមនាគមន៍	6,000,000	-	-	-	-	#DIV/0!
64			បន្ទុកបុគ្គលិក	61,000,000	38,900,000	11,000,000	27,900,000	2,750,000	28%
	6403		រង្វាន់និងប្រាក់បំណាច់ផ្សេងៗ	38,900,000.0	38,900,000	11,000,000	27,900,000	2,750,000	28%
		6403.6	ប្រាក់ឧបត្ថម្ភគ្រូនិងសិក្ខាកាម	38,900,000	38,900,000	11,000,000	27,900,000	2,750,000	28%
	6404		លាភការនិងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ	12,500,000	-	-	-	-	#DIV/0!
		6404.3	បៀវត្សមូលដ្ឋាន បុគ្គលិកអណ្តែត	12,500,000	-	-	-	-	#DIV/0!
	6405		ប្រាក់វិភាជន៍សង្គមសម្រាប់មន្ត្រីរាជការ	9,600,000	-	-	-	-	#DIV/0!
		6405.4	ឧបត្ថម្ភនិវត្តន៍	9,600,000	-	-	-	-	#DIV/0!



ឆ្នាំទី១៥ លេខ ៧៣ សប្តាហ៍ទី ១ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥ រាជកិច្ច ទំព័រ ៧៩៣៦

ជំពូក	គណនី	អនុគណនី	រាយមុខចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទានទុំ បន្ទុល	ភាគរយ
				ឆ្នាំ២០១៥	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	រដ្ឋទេយ្យបុរេប្រទាន	
II. ឥណទានសម្រាប់ចំណាយប្រាក់បេសកកម្មក្នុងប្រទេស				2,711,400,000	2,711,400,000	2,711,400,000	-	677,850,000	100%
	6112		ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស	2,711,400,000	2,711,400,000	2,711,400,000	-	677,850,000	100%
		61121	សោហ៊ុយដឹកជញ្ជូន	232,500,000	232,500,000	232,500,000		58,125,000	100%
		61122	សោហ៊ុយបេសកកម្ម	425,900,000	425,900,000	425,900,000		106,475,000	100%
		61123	សោហ៊ុយស្នាក់នៅ	2,053,000,000	2,053,000,000	2,053,000,000		513,250,000	100%

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥  
អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥  
ជ. អគ្គនាយក  
អគ្គនាយកដ្ឋានថវិកា  
ប្រធានក្រុមប្រឹក្សាពិភពលោក និងសហប្រតិបត្តិការ  
អន្តរជាតិ

បណ្ឌិត ចន់ ប៊ុន ឡាន ចុង  
ប៊ុន ប៊ុន ប៊ុន

បានឃើញ និងឯកភាព  
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥  
រដ្ឋមន្ត្រីទទួលសេចក្តី និងប្រឹក្សា  
រដ្ឋមន្ត្រី

បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៥  
ប្រធាននាយកដ្ឋានអប់រំ យុវជន និងកីឡា

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៥  
រដ្ឋមន្ត្រីទទួលសេចក្តី  
រដ្ឋមន្ត្រី

ប្រាក់-កុសល

បានឃើញ និងឯកភាព  
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥  
រដ្ឋមន្ត្រីទទួលសេចក្តី និងប្រឹក្សា  
រដ្ឋមន្ត្រី

បណ្ឌិត ហង់ ជួន ណារ៉ុន



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
លេខ ០១២ សហវ. ....

**សារាចរ**  
**នីតិ**

**គោលការណ៍ណែនាំបន្ថែមលើរបៀបវារៈពេល សោហ៊ុយធ្វើដំណើរ តម្លៃសំបុក្រយន្តហោះ**  
**ចំពោះការបំពេញបេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ**

ដើម្បីពង្រឹងនិងបង្កើន ប្រសិទ្ធភាព គណនេយ្យភាព សង្គតិភាព ភាពសន្សំសំចៃ និងតម្លាភាព នៃការអនុវត្ត ចំណាយលើបេសកកម្មក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ ស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងខ្លឹមសារនៃប្រកាសលេខ ១៥៨៩ សហវ.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីវិធាននិង នីតិវិធីអនុវត្តប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំណត់ គោលការណ៍ណែនាំបន្ថែម ដូចខាងក្រោម៖

១- ក្រសួង ស្ថាប័ន ដែលមានតម្រូវការបំពេញបេសកកម្មក្នុងនិងក្រៅប្រទេសលើសពីចំនួន កំណត់ ១០ ថ្ងៃ ក្នុងមួយខែ ត្រូវរៀបចំផែនការបេសកកម្ម ក្នុងនិងក្រៅប្រទេស ដែលលើសចំនួនថ្ងៃកំណត់ សម្រាប់ឆ្នាំថវិកានីមួយៗ ដោយត្រូវបញ្ជាក់ជាអាទិ៍ចំណាយលម្អិត និងទម្ងន់រណ៍ ដែលជាមូលហេតុនៃបេសកកម្មលើសពីចំនួនថ្ងៃកំណត់ ដើម្បី ផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងអនុម័ត។ ក្នុងករណី មានបេសកកម្មលើសពី ១០ ថ្ងៃ ក្នុងមួយខែ ដែលពុំ បានគ្រោងទុកក្នុងផែនការបេសកកម្ម ក្រសួង ស្ថាប័ន ត្រូវស្នើសុំជាមុនពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នូវគោលការណ៍ អនុញ្ញាតដោយឡែក តាមករណីជាក់ស្តែងនីមួយៗ។

តារាងផែនការបេសកកម្មក្នុងនិងក្រៅប្រទេស ដែលលើសចំនួន ១០ថ្ងៃ ក្នុងមួយខែ ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃសារាចរនេះ។

២- ជាគោលការណ៍ សោហ៊ុយធ្វើដំណើរសម្រាប់បេសកកម្មក្នុងប្រទេស ត្រូវផ្តល់ជូនជាសាច់ប្រាក់។ ចំពោះ បេសកកម្មដែលមានគោលដៅដោយឡែក និងត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើរបស់រដ្ឋ ដូចជា ការបង្ក្រាបបទល្មើស ការស្រាវជ្រាវបទល្មើស ការស៊ើបអង្កេតបទល្មើស អធិការកិច្ច និងការសង្គ្រោះនានា ប្រេងឥន្ធនៈអាចត្រូវបានឧបត្ថម្ភ បន្ថែម តាមរបបដោយឡែក ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃធនធានប្រេងរបស់សាមីក្រសួង ស្ថាប័ន។ ដោយឡែក សម្រាប់ឆ្នាំ២០១៥ សោហ៊ុយធ្វើដំណើរអាចផ្តល់ជូន ជាប្រេងឥន្ធនៈតាមទំហំសមមូលទៅនឹងចំនួនសាច់ប្រាក់នៃ សោហ៊ុយធ្វើដំណើរ ដោយផ្អែកតាមចរិតលក្ខណៈនៃបេសកកម្ម និងលទ្ធភាពជាក់ស្តែងនៃឥណទានថវិកាសម្រាប់ប្រេង ឥន្ធនៈរបស់សាមីក្រសួង ស្ថាប័ន នីមួយៗ។

៣- ក្រសួង ស្ថាប័នត្រូវទិញសំបុក្រយន្តហោះ សម្រាប់បំពេញបេសកកម្មក្រៅប្រទេស តាមតម្លៃ ឬជាមួយ ក្រុមហ៊ុន ឬភ្នាក់ងារទេសចរណ៍ដែលត្រូវបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងករណីដែលពុំត្រូវបាន

កំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាមីក្រសួង ស្ថាប័នត្រូវទិញសំបុត្រយន្តហោះ ដោយផ្អែកលើគោលការណ៍ ដូចខាងក្រោម៖

- ប្រើប្រាស់ជើងហោះហើរត្រង់ និងក្នុងតម្លៃសន្សំសំចៃបំផុត
- កក់សំបុត្រយន្តហោះឱ្យបានមុនពីចំងាយ ដើម្បីទទួលបានតម្លៃសន្សំសំចៃបំផុត
- ជ្រើសរើសក្រុមហ៊ុន ឬភ្នាក់ងារទេសចរណ៍ស្របច្បាប់ និងមានតម្លៃប្រកួតប្រជែងខ្ពស់។

៤- ការបំពេញមុខងារ និងភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យា ដោយមាន បង្គាប់ទីក្នុងរង្វង់ដែនដី នៃរាជធានី ក្រុង ឬស្រុក ដែលសាមីខ្លួនបំពេញមុខងារជាប្រក្រតី ពុំត្រូវចាត់ទុកជាបេសកកម្ម ឡើយ ប៉ុន្តែអាចធ្វើជាកម្មវត្ថុនៃការផ្តល់ប្រាក់ឧបត្ថម្ភដោយឡែក ដោយផ្អែកលើចរិតលក្ខណៈចាំបាច់នៃការបំពេញ ភារកិច្ច និងលទ្ធភាពជាក់ស្តែង នៃថវិការបស់ក្រសួង ស្ថាប័ននីមួយៗ ដោយត្រូវស្នើសុំគោលការណ៍អនុញ្ញាតជាមុន ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅតាមករណីជាក់ស្តែងនីមួយៗ។

ទទួលបានសារាចរនេះ នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងគ្រប់ប្រធានអង្គភាព ពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តសារាចរនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៥

រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ចរណ៍. អូន ព័ន្ធមុនីរ័ត្ន

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- អគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន
- មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** រោងចក្រ កាត់ដេរសម្លៀកបំពាក់ ញូ មីងដា (ខេមបូឌា) ។

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។





ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ៧២២ ឧប.កខ. ប្រក. ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៦ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ញូ មីងដា (ខេមបូឌា) ត្រូវចាត់ ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
**រដ្ឋលេខាធិការ**  
  
**សាត សាមី**

- ឧបទ្វេស្នៈ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៣៧៧ ខណៈក្រ.បក.០១៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន វីឡាយអេបិល សូស អ៊ិនដាសត្រៀល (ខេមបូឌា) ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥។

**ស ម្រេ ង**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន វីឡាយអេបិល សូស អ៊ិនដាសត្រៀល (ខេមបូឌា) (RELIABLE SOURCE INDUSTRIAL (CAMBODIA) CO., LTD.) តំណាងដោយ លោក HSU, YERONG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិក្បាលដំរី សង្កាត់កាកបាទ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

៤៥ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ : (៨៥៥) -២៣-២១១១៤១ , ទូរសារ : (៨៥៥) -២៣-៤២៨២៦៣

45 Preah Norodom Boulevard, Khan Daun Penh, Phnom Penh, Phone : 855-23-211141 , Fax: 855-23-428263

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយវិទ្យុករនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ឆ្លើយតប៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ វីឡាយអេបិល សូស អ៊ិនដាសស្រៀល (ខេមបូឌា) "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយវិទ្យុករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។





ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ៧៣៦ ឧច.កខ.ប្រក. ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន វីឡាយអេបិល សូស អ៊ិនដាសស្រៀល (ខេមបូឌា)ត្រូវចាត់ទុកជានិរាករណ៍ ។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
វណ្ណ លី ខា ធី ការ  
  
សាត សាមី

- ចម្លងចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយវឌ្ឍនភាពក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ឆ្លាកឈ្មោះរោងចក្រ** ៖ “រោងចក្រផលិតកាបូប និងផលិតផលធ្វើពីស្បែក អូ អេន អឹម (ខេមបូឌា)”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយវឌ្ឍនភាពរបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



*(Handwritten signature)*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចរកសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ១៥៤ ឧប.កខ.ប្រក. ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រផលិតកាបូប និងផលិតផលធ្វើពីស្បែក របស់ក្រុមហ៊ុន អូ អេន អិម (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
 រដ្ឋលេខាធិការ  
  
 សាត សាមី

- បន្ថែមដល់៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** “រោងចក្រកាត់ដេរសម្លៀកបំពាក់ អរៀន អ៊ិនធើណេស៊ិនណាល អេនធើប្រាយ (ខេមបូឌា) ហ្គាមិន”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ **ក្រសួង**



*(Handwritten signature)*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចរកសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ០៥៥ MIH / 2014 ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន អរៀន អ៊ិនធើណេសិនណល អេនធើប្រាយ (ខេមបូឌា) ហ្គាមិន ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
**រដ្ឋលេខាធិការ**  
  
**សាត សាមី**

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលាខេត្តកំពង់ស្ពឺ
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៣៣១...ឧស.គ.ក.ប្រ.ក.ស.០៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ របស់ក្រុមហ៊ុន សិង រូយ សិង ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

**ស រ ប ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន សិង រូយ សិង (XIANG RUI XIANG CO., LTD.) តំណាងដោយលោក LYO HELIN បង្កើតរោងចក្រ ផលិតវ៉ែល្លែត និងគ្រឿងបន្សុំវ៉ែល្លែត ដែលមានទីតាំងស្ថិតនៅ ដីលូតលេខ ៥៦០ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

<b>ឈ្មោះផលិតផល</b>	<b>លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code</b>
១-វ៉ែល្លែត	១៥២០
២-គ្រឿងបន្សុំវ៉ែល្លែត	១៥២០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** “រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង សិង រូយ សិង”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ **៧១៧**



*(Handwritten signature)*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ៨០៧ ឧប.កខ.ប្រក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សុំស្បែកជើង របស់ក្រុមហ៊ុន សិង រូយ សិង ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
**រដ្ឋលេខាធិការ**  
  
**សាត សាមី**

- ឧបទុក្ខ:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយវឌ្ឍនភាពក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** “រោងចក្រកាត់ដេរសម្លៀកបំពាក់ អានហ្វិល ហ្គាមេន ហ្វេរី (ខេមបូឌា) សាខាទី១”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយវឌ្ឍនភាពរបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។


**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ 



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ៣៣៦ ឧប.កខ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតសាខារោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន អានហ្វិល ហ្គាមេន ហ្វេរី (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
 រដ្ឋលេខាធិការ  
  
 សាត សាវី

- បន្ថែម៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងហិរញ្ញវត្ថុ
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលាខេត្តកំពង់ស្ពឺ
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៣៧៣.ឧស.ក្រសួង-០៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ឡុង វីចថ្វី អ៊ិនធើណេសិនណាល (ខេមបូឌា) លីមីតធើត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

**ស រ េ ម ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ឡុង វីចថ្វី អ៊ិនធើណេសិនណាល (ខេមបូឌា) លីមីតធើត (JONG VICTORY INTERNATIONAL (CAMBODIA) LIMITED.) តំណាងដោយ លោក LIN ZHIQIANG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវថ្មី សង្កាត់ទួលសង្កែ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ឈ្មោះនិកសិទ្ធិសម្លៀកបំពាក់  
លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៤១០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ ឡង វីចថ្វី អ៊ិនធើណេសិនណល (ខេមបូឌា) លីមីធីត "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងស្មៅភ្នំកាត់ ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។





ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ០២៧ ឧប.កឧ.ប្រក. ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ឡង វ៉ៃច្វី អ៊ិនធើណេសិនណាល លីមីធីត ត្រូវចាត់ទុកជានិរាករណ៍ ។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
 រដ្ឋលេខាធិការ  
  
 សាត សាមី

- មន្ត្រីទទួលខុសត្រូវ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៣៣៤ ឧស.កម.ក្រ.រក.០៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ របស់ក្រុមហ៊ុន សៀងហៃ ស៊ីអេច ហ្គារមេន (ខេមបូឌា) ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។

**ស រ ៀ ង ច**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន សៀងហៃ ស៊ីអេច ហ្គារមេន (ខេមបូឌា) (SHANGHAI CHA GARMENT (CAMBODIA) CO., LTD.) តំណាងដោយ លោក HUANG HONG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃសណែ្តក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

**ឈ្មោះផលិតផល**  
សម្លៀកបំពាក់

**លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**  
១៤១០



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** “រោងចក្រកាត់ដេរសម្លៀកបំពាក់ សៀងហៃ ស៊ីអេច ហ្គាមេន (ខេមបូឌា)”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



*(Handwritten signature)*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសលេខ ៤៨៨ ឧប.កខ.ប្រក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរស្លៀកបំពាក់ របស់ក្រុមហ៊ុន សៀងហៃ ស៊ីអេច ហ្គាមេន (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
 រដ្ឋលេខាធិការ  
  
 សាត សានី

- បន្ថែម៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ